



កាន់តែទុកចិត្ត កាន់តែចម្រើន

ហត្ថាកសិករ លីមីតធីត

HATTHA KAKSEKAR LIMITED

របាយការណ៍ ប្រចាំឆ្នាំ ២០១៥

រួមផ្តោតប្រតិបត្តិ ផ្តល់សេវាមធ្យោបាយ កាន់តែចម្រើន

ប្រតិបត្តិការសំខាន់ៗ



ប្រតិបត្តិការសំខាន់ៗ

	២០១៣	២០១៤	២០១៥
ចំនួនខេត្ត-ក្រុងប្រតិបត្តិការ	២៤	២៥	២៥
ចំនួនស្រុកប្រតិបត្តិការ	១៨៨	១៩១	១៩៥
ចំនួនឃុំប្រតិបត្តិការ	១,៤៥៦	១,៥៧៤	១,៦៤៤
ចំនួនភូមិប្រតិបត្តិការ	៨,៨៣២	៩,៨៥២	១០,៦៤១
ចំនួនការិយាល័យប្រតិបត្តិការ	១៣៥	១៤១	១៥០
ចំនួនម៉ាស៊ីនអេធីអឹម	៤៥	៧២	១០២
ចំនួនបុគ្គលិកសរុប	១,៦១៣	១,៩១១	២,២៤៣
ចំនួនអតិថិជនឥណទានសរុប	៨៣,៤១៦	១០០,៦៣៦	១១២,៧៧៧
ផលិតភាពបុគ្គលិក (CO)	២០៦,៣២៨	៣០៦,២៣៣	៣៩២,១២៩
ផលិតភាពបុគ្គលិក	៩០,៣០៨	១៣០,៩២២	១៦២,០៦២
ទំហំឥណទានមធ្យម	១,៧៤៦	២,៤៨៦	៣,២២៣
ឥណទានមានហានិភ័យ (PAR%)	០.០៦%	០.០៣%	០.០៩%
ចំនួនអតិថិជនប្រាក់បញ្ញើសន្សំសរុប	១៤៣,៥១៩	១៩០,៦៥២	២១៧,៩៩១
សមតុល្យឥណទានសរុប	១៤៥,៦៦៧,៤៨២	២៥០,១៩២,៧៥៧	៣៦៣,៥០៤,០០៦
សមតុល្យប្រាក់បញ្ញើសរុប	៨៣,៣៨៦,០៩៣	១៧៣,៦១៨,៥៦០	២៣៦,៤១៤,២៧០
ទ្រព្យសកម្មសរុប	១៧៩,៥៧២,៦៨៦	៣១៦,៤០២,៦៩១	៤៤៦,១៦០,៦៩៧

របាយការណ៍ហិរញ្ញវត្ថុសង្ខេប



របាយការណ៍ហិរញ្ញវត្ថុសំខាន់ៗ

ទ្រព្យសកម្ម

	២០១៣	២០១៤	២០១៥
ចំនួនប្រាក់កម្ចីក្នុងដៃអតិថិជន	១៤៤,១៩៤,៥៧០	២៤៩,៦៨០,២៥២	៣១៦,៨១៨,៧១៧
ទ្រព្យសកម្មសរុប	១៧៩,៥៧២,៦៨៦	៣១៦,៣៦៣,៨០៥	៤៤៦,១១៦,២៩៧

ទ្រព្យអកម្ម

ប្រាក់បញ្ញើ-សន្សំរបស់អតិថិជន	៨២,៤៧៣,៥៧៥	១៧២,៣៣៣,៣៥២	២៣៦,៤១៤,២៧០
ទ្រព្យអកម្មសរុប	១៥៤,៣០៩,៣០៨	២៧៧,៦១៩,០៩០	៣៨៨,៤៤៥,៣២៥

មូលធនភាគទុនិក

មូលធនភាគទុនិកសរុប	២៥,២៦៣,៣៧៨	៣៨,៧៤៤,៧១៥	៥៧,៦៧០,៩៧២
-------------------	------------	------------	------------

ចំណូល និងចំណាយ

ចំណូលការប្រាក់	៣០,០៣៥,២៣៩	៤៥,៤៩៦,៨០១	៦៤,២២៦,៤២២
ចំណាយការប្រាក់	(៩,៥៥៦,៣០៥)	(១៦,៨៨១,២៨៦)	(២៤,៧៥៦,៧០៩)
សាច់ប្រាក់សុទ្ធមុនពេលបង់ពន្ធ	(១,០៩៥,៨៩៦)	(២,០៧៨,៣៣៣)	(២,៨៥៩,៣៨៥)

សាច់ប្រាក់សុទ្ធចំណេញប្រចាំឆ្នាំ

	៤,២៥៩,៩៩៥	៨,១២១,៩៣៥	១១,១១២,០៨៤
--	-----------	-----------	------------

អនុបាត

ប្រាក់ចំណេញសុទ្ធផ្ទេបនឹងចំណូល	១៤.១៨%	១៧.៨៥%	១៧.៣០%
ប្រាក់ចំណេញសុទ្ធផ្ទេបនឹងមូលធន	១៨.៤៩%	២៦.៨៣%	២៣.៨២%
ស្វ័យភាពគ្រប់គ្រាន់ផ្នែកប្រតិបត្តិការ	១២១.២៩%	១២៨.៧០%	១២៧.៨៥%

សកម្មភាពសង្គមសង្ខេប



សកម្មភាពសង្គម

ទំនួលខុសត្រូវដល់អតិថិជន

	២០១៣	២០១៤	២០១៥
អតិថិជនកម្ចីជាស្រ្តី	៧០%	៧០%	៦៧%
អតិថិជនសន្សំជាស្រ្តី	៤៧%	៥០%	៦៦%
ដែនគ្របដណ្តប់ជនបទនៃអ្នកខ្ចីប្រាក់	៧៩%	៨១%	៨២%
អត្រាថែរក្សាអតិថិជន	៧៧%	៨១%	៧៩%
ការត្រួតពិនិត្យប្រវត្តិខ្ចីប្រាក់តាម CBC	១០០%	១០០%	១០០%
ធានារ៉ាប់រងខ្នាតតូច (ចំនួនអ្នកខ្ចីប្រាក់)	-	១,១១១	៧,៨៧៥
សមតុល្យឥណទានថែរក្សាអនាម័យ និងបរិស្ថានសរុប	៣៩១,៤៤០	៤០៣,៤៥៩	៣៣៧,៤១៧
ចំនួនអតិថិជនឥណទានសហគ្រាសខ្នាតតូច និងមធ្យមសរុប	-	១៣១	៣១៨
អត្រាអតិថិជនដែលមានប្រាក់ចំណូលទាបជាង២.៥ដុល្លារក្នុង១ថ្ងៃ	២៩.៤៨%	២៧.២៦%	២៤.៧៦%

ទំនួលខុសត្រូវដល់បុគ្គលិក

បុគ្គលិកនារី	២៦.៨៤%	២៧.៨៤%	២៩.៤៧%
អត្រាថែរក្សាបុគ្គលិក	៩៣.៣០%	៩០.៧៤%	៩៣.៦២%
រយៈពេលបម្រើការងារជាមធ្យមរបស់បុគ្គលិក	៣.០០	៣.១៤	៣.៣៣
ចំនួនវគ្គបណ្តុះបណ្តាលសំរាប់បុគ្គលិកម្នាក់	៩	៧	១០

ទំនួលខុសត្រូវដល់រដ្ឋាភិបាល (ដុល្លារ)

ពន្ធលើប្រាក់បៀវត្សរ៍ និងអត្ថប្រយោជន៍បន្ថែម	៤៤៣,៨៥៥	៥៦១,៧៤៤	៧៣៦,៥៩៦
ពន្ធកាត់ទុក	១,៣៤៥,៧៣៩	១,៧៤៥,៤០១	២,៤៤១,៥៧៩
ពន្ធប្រចាំឆ្នាំដែលទទួលបានមកវិញ	១,១១២,៤៤៥	២,១៨៩,២៧២	៣,៣៤១,០២៧

* ហត្ថកាសិករ លីមីតធីត បង្ហាញតួលេខតែចំពោះចំនួនដែលបានបង់ជូនអគ្គនាយកដ្ឋានពន្ធដារតែប៉ុណ្ណោះ។

សូចនាករសេដ្ឋកិច្ចកម្ពុជា



សូចនាករសេដ្ឋកិច្ចសំខាន់ៗ

កំណើន និងតម្លៃប្រើប្រាស់

	២០១៣	២០១៤(ប)	២០១៥(ព)	២០១៦(ព)
ផលិត កិច្ច (ជាលានដុល្លារ)	១៥,៣៧៣	១៦,៣៦៧	១៧,៧៥៩	១៩,១៧៣
ផលិតក្នុងប្រជាជនម្នាក់ (ជាដុល្លារ)	១,០៣៦	១,១៣៩	១,២៣៧	១,៣៤៧
សន្ទស្សន៍តម្លៃប្រើប្រាស់(% ផ្លាស់ប្តូរប្រចាំឆ្នាំ)	៤.៦	៥.០	៥.៥	៦.០
ផលិត ជាក់ស្តែង(% ផ្លាស់ប្តូរប្រចាំឆ្នាំ)	៧.៦	៧.០	៧.០	៧.២
កសិកម្ម(%)	៤.២	៤.២	៤.០	៤.០
ឧស្សាហកម្ម(%)	៩.៨	៩.៩	៩.៣	៩.១
សេវាកម្ម(%)	៨.៨	៦.៨	៧.១	៧.១

អតិផរណា

អត្រាអតិផរណា(%)	៤.៦	១.១	៣.០៤	២.៧
-------------------	-----	-----	------	-----

វិស័យសាធារណៈ

ចំណូលរបស់រដ្ឋាភិបាល(%នៃផលិត)	១៥.១	១៦.១	១៦.៤	១៦.៤
ចំណាយរបស់រដ្ឋាភិបាល (%នៃផលិត)	២១.៥	២០.៤	២០.៩	២១.៣
សមតុល្យសរុបរបស់រដ្ឋាភិបាល លើកលែងប្រាក់កម្ចី (%នៃផលិត)	-៦.៤	-៤.៣	-៤.៥	-៤.៩
សមតុល្យសរុបរបស់រដ្ឋាភិបាល រួមបញ្ចូលប្រាក់កម្ចី (%នៃផលិត)	-២.៧	-២.៥	-៣.៥	-៣.៣
សមតុល្យសរុបរបស់រដ្ឋាភិបាលក្នុងការផ្តល់ប្រាក់កម្ចី (%នៃផលិត)	-២.៧	-២.៨	-២.៣	-
បំណុលសរុបរបស់រដ្ឋាភិបាល(%នៃផលិត)	២៨.៤១	២៨.៩	២៨.៩	-

ពាណិជ្ជកម្មរទេស និងការវិនិយោគ

តុល្យភាពពាណិជ្ជកម្ម (ជាលានដុល្លារ)	-២,៥៩៨	-២,៩០៨	-២,៩៥៦	-២,៨៥៦
កំណើននាំចេញទំនិញ	៦,៨៩០	៨,១៩៣	៩,៧០០	១១,៥៧២
% ផ្លាស់ប្តូរប្រចាំឆ្នាំ	២២.៣	១៨.៩	១៨.៤	១៩.៣
កំណើននាំចូលទំនិញ	៩,៤៨៩	១១,១០២	១២,៦៥៦	១៤,៤២៨
% ផ្លាស់ប្តូរប្រចាំឆ្នាំ	១៧.៣	១៧.០	១៤.០	១៤.០
ការវិនិយោគដោយផ្ទាល់ពីបរទេស (ជាលានដុល្លារ)	១,២៩៩	១,៣៨០	១,៤០០	១,៤៥០

ទិន្នន័យហិរញ្ញវត្ថុ

២០១៣ ២០១៤(ប) ២០១៥(ព) ២០១៦(ព)

ប្រាក់បញ្ញើក្នុងប្រព័ន្ធធនាគារ (% ផ្លាស់ប្តូរប្រចាំឆ្នាំ)	១២.៧	២១.៣	គ្មាន	គ្មាន
ប្រាក់កម្ចីក្នុងប្រព័ន្ធធនាគារ (% ផ្លាស់ប្តូរប្រចាំឆ្នាំ)	២៥.២	១៦.២	គ្មាន	គ្មាន
ប្រាក់បញ្ញើដល់ ផសស (% ផ្លាស់ប្តូរប្រចាំឆ្នាំ)	៤៩	៥៣	គ្មាន	គ្មាន
ប្រាក់កម្ចីដល់ ផសស (% ផ្លាស់ប្តូរប្រចាំឆ្នាំ)	៤៩.៨	៥០	គ្មាន	គ្មាន
អត្រាប្តូរប្រាក់រវាងប្រាក់រៀល/ដុល្លារ (ការព្យាករណ៍)	៣,៩៩៥.០	៤,០៦៥	៤,០៧៦	៤,០៥០
ធនាគារពាណិជ្ជ និងធនាគារឯកទេស(សំពាធតំណទានសរុប)				
(លានរៀល)	-	៣៩,២៦៥	៥១,០៤៥	៦៦,៣៥៨
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ (សំពាធតំណទានសរុប) (លានរៀល)	-	៧,២៥៤	១០,៧៦០	១៥,៣៨៦

អាជីវកម្ម

សន្ទស្សន៍នៃការប្រកួតប្រជែង	៤	៤	៣.៨៨	៣.៩៤
ចំណាត់ថ្នាក់នៃការប្រកួតប្រជែង	៨៥	៨៨	៩៥	៩០

ការវិនិយោគ (បំបែបប្រចាំឆ្នាំ)

(អគារ និងសំណង់)	១៤.១	៩.៣	១០.៤	៦.០
គ្រឿងម៉ាស៊ីន និងឧបករណ៍សំខាន់ៗ	៣៣.០	៣០.០	១៥.០	១២.០

ចំនួនប្រជាជនសរុបរបស់ប្រទេសកម្ពុជាគឺប្រមាណ១៥.៥៦១ លាននាក់គិតត្រឹម ឆ្នាំ ២០១៤ ជាមួយនឹងអត្រាកំណើនប្រជាជនប្រហែល ១.៦៣ % ដែលមានអាយុជាមធ្យម គឺ២៤.១ ឆ្នាំ ។ ផលិតផលក្នុងស្រុក សរុប (GDP) មាន ១៨ ពាន់លាន ដុល្លារអាមេរិក (ឆ្នាំ ២០១៥តាមការព្យាករណ៍) និង ផលិតផលក្នុងស្រុកសរុប គិតក្នុងប្រជាជនមួយនាក់ ប្រហែល ១,១៨១ ដុល្លារអាមេរិក (ការប៉ាន់ស្មាន ឆ្នាំ ២០១៥) ជាមួយនឹង អំណាចទិញក្នុងចំនួន៥៥ ពាន់លានដុល្លារអាមេរិក (ការប៉ាន់ស្មាន ឆ្នាំ ២០១៥) ។

ប្រភព :

- មូលនិធិរូបិយវត្ថុ អន្តរជាតិ (IMF)
- ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)
- ប្រភពទិន្នន័យ ជាតិ
- ការព្យាករណ៍ របស់ធនាគារពិភពលោក
- ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- វិទ្យាស្ថានជាតិស្ថិតិ នៃក្រសួង ផែនការ

ប = ប៉ាន់ស្មាន

ព = ការព្យាករណ៍

មាតិកា

០១

ព័ត៌មានទូទៅរបស់ហត្ថាកសិករ

ចក្ខុវិស័យ និងបេសកកម្ម.....	០១
ប្រវត្តិហត្ថាកសិករ លីមីតធីត.....	០២
សាររបស់ប្រធានក្រុមប្រឹក្សាភិបាល.....	០៤
សាររបស់ប្រធានអគ្គនាយក.....	០៦

០២

ទិដ្ឋភាពលើសកម្មភាពអាជីវកម្ម

ភាគទុនិក.....	០៨
រចនាសម្ព័ន្ធស្ថាប័ន.....	១១
ក្រុមប្រឹក្សាភិបាល.....	១៣
គណៈគ្រប់គ្រង.....	១៦
ព័ត៌មានអតិថិជន.....	២២
ម៉ាយ៉ែតធីង និងស្រាវជ្រាវ.....	២៣
ផលិតផល និងសេវាកម្ម.....	២៤
ធនធានមនុស្ស និងអភិវឌ្ឍន៍បុគ្គលិក.....	២៦
សង្គម និងបរិស្ថាន.....	២៧
ហានិភ័យ និងប្រតិបត្តិតាម.....	៣០

០៣

របាយការណ៍ហិរញ្ញវត្ថុ

តារាងតុល្យការ.....	៣១
របាយការណ៍ប្រាក់ចំណេញ.....	៣២
របាយការណ៍បំរែបំរួលភាគទុនិក.....	៣៣
របាយការណ៍លំហូរសាច់ប្រាក់.....	៣៤

០៤

ព័ត៌មានផ្សេងៗ


ពានរង្វាន់ ការវាយតម្លៃ និងដៃគូវិនិយោគ.....	៣៥
តំបន់ប្រតិបត្តិការ និងបណ្តាញការិយាល័យសាខា.....	៣៧

ចក្ខុវិស័យ

ជាគ្រឹះស្ថានផ្តល់សេវាកម្មហិរញ្ញវត្ថុឈានមុខគេ និងមាននិរន្តរភាពក្នុងការជួយអតិថិជនឲ្យទទួលបានជោគជ័យក្នុងអាជីវកម្មតាមរយៈការផ្តល់សេវាកម្មហិរញ្ញវត្ថុដ៏សមស្របដើម្បីរួមចំណែកអភិវឌ្ឍប្រទេសកម្ពុជា។

បេសកកម្ម

ហត្ថាកសិករ ខិតខំរក្សានិរន្តរភាពយូរអង្វែងផ្នែកហិរញ្ញវត្ថុ និងសង្គមដោយធ្វើឲ្យប្រាក់ចំណូលរបស់អតិថិជនកាន់តែ ប្រសើរឡើង។ ហត្ថាកសិករ ផ្តល់សេវាកម្មឥណទាន ប្រាក់សន្សំ និងសេវាហិរញ្ញវត្ថុផ្សេងៗជាច្រើនទៀតជាពិសេសផ្តល់ជូនអតិថិជនជាស្ត្រី និងគ្រួសារដែលមានប្រាក់ចំណូលទាបនៅតាមជនបទទូទាំងប្រទេសកម្ពុជា។



សកម្មភាពសង្គមសង្ខេប

១៩
៩៤

គំរោងសន្តិសុខស្បៀងមួយ ដែលត្រូវបានបង្កើតឡើងដោយ OCSD/OXFAM-Quebec ដែលជាអង្គការរបស់ប្រទេសកាណាដាបានផ្តល់ឥណទានឥណទានខ្នាតតូចបំផុតដល់ប្រជាពលរដ្ឋនៅតាមតំបន់ជនបទក្នុងឃុំចំនួន ៤ នៃខេត្តពោធិ៍សាត់។

១៩
៩៦

គំរោងសន្តិសុខស្បៀង បានចុះបញ្ជីនៅក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជាជាអង្គការក្រៅរដ្ឋាភិបាល ដែលត្រូវបានគេផ្តល់ឈ្មោះថា “ហត្ថាកសិករ” ដែលមានន័យថា ដៃរបស់កសិករ ឬជាដៃសំរាប់ជួយកសិករ ។ នៅពេលនោះការិយាល័យកណ្តាលរបស់អង្គការ ហត្ថាកសិករ គឺស្ថិតនៅក្នុងខេត្តពោធិ៍សាត់។

២០
០១

អង្គការហត្ថាកសិករ បានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មដោយមានដើមទុនសរុបចំនួន ៧៧,៨៥០ ដុល្លារអាមេរិកដោយផ្លាស់ប្តូរស្ថានភាពរបស់ស្ថាប័នពីអង្គការក្រៅរដ្ឋាភិបាលទៅជាក្រុមហ៊ុនឯកជនទទួលខុសត្រូវ មានកំរិតដែលមានឈ្មោះថ្មីហៅថា “ហត្ថាកសិករ លីមីតធីត”។ នៅក្នុងពេលជាមួយគ្នានោះដែរ ហត្ថាកសិករ លីមីតធីត បានទទួលអាជ្ញាប័ណ្ណរយៈពេល៣ឆ្នាំពីធនាគារជាតិនៃកម្ពុជា ដើម្បីប្រតិបត្តិការសេវាកម្ម មីក្រូហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា។

២០
០៣

ហត្ថាកសិករ បានបង្កើនទុនវិនិយោគពី ៩០,០០០ ទៅ ២៥៧,៨៥០ ដុល្លារអាមេរិក ដោយនេះបានមកពីការវិនិយោគរបស់ស្ថាប័ន CORDAID ដែលមានមូលដ្ឋាននៅប្រទេសហូឡង់។ CORDAID គឺជាភាគទុននិកទី៥ ដែលមានភាគហ៊ុនចំនួន ១៩% នៃភាគហ៊ុនសរុបនៅហត្ថាកសិករ បន្ថែមទៅលើភាគទុននិកដែល មានស្រាប់នៅពេលនោះរួមមាន អង្គការហត្ថាកសិករ សមាគមបុគ្គលិកហត្ថាកសិករ SIDI និង ភាគទុនិកឯកជន។

២០
០៧

សេវាកម្មប្រាក់បញ្ញើសន្សំ និងប្រព័ន្ធព័ត៌មានវិទ្យាសំរាប់បំរើឲ្យសេវាកម្មនេះ ត្រូវបានគេដាក់ឲ្យប្រើប្រាស់ដើម្បី ត្រួតពិនិត្យ និងគ្រប់គ្រងលើប្រតិបត្តិការ។ ទន្ទឹមនឹងគ្នានោះដែរហត្ថាកសិករបានបង្កើនដើមទុនរបស់ខ្លួនពី ២៥៧,៨៥០ រហូតដល់ ១,៣៣៩,៧០០ ដុល្លារអាមេរិក។ ដោយសារតែ ហត្ថាកសិករមាននិរន្តរភាព ផ្នែកហិរញ្ញវត្ថុប្រតិបត្តិការនិងអភិបាលកិច្ចឈ្នួលធនាគារជាតិនៃកម្ពុជាក៏បានផ្តល់អាជ្ញាប័ណ្ណគ្មានកាលកំណត់សំរាប់ប្រតិបត្តិការសេវាមីក្រូហិរញ្ញវត្ថុដល់ហត្ថាកសិករ ។

២០
០៨

ដើម្បីឆ្លើយតបទៅនឹងការរីកចំរើនរបស់ខ្លួន ហត្ថាកសិករ បានសំរេចបង្កើនដើមទុនរបស់ខ្លួនបន្ថែមរហូតដល់ ២៧ លានដុល្លារអាមេរិក ដោយមានការចូលរួមពីភាគទុនិកថ្មីចំនួន៣ ស្ថាប័នបន្ថែមទៀតគឺអូកូត្រឌីត នីហ្វាន និងទ្រីបផលហ្សាម ។

២០
១០

ដោយសារតែ ហត្ថកសិករ មាននិរន្តរភាពផ្នែកប្រតិបត្តិការ ធនាគារជាតិនៃកម្ពុជាបានសម្រេចផ្តល់ អាជ្ញាប័ណ្ណ ប្រកបអាជីវកម្មទទួលប្រាក់បញ្ញើសន្សំពីសាធារណៈជន (MDI-License) ដល់ ហត្ថកសិករ លីមីតធីត។ ការទទួលអាជ្ញាប័ណ្ណនេះ សម្រាប់ឲ្យឃើញពីភាពជោគជ័យមួយក្នុងចំណោម ភាពជោគជ័យជាច្រើនរបស់ ហត្ថកសិករ លើការផ្តល់សេវាកម្មហិរញ្ញវត្ថុដល់អតិថិជនពិសេស អនុញ្ញាតឲ្យហត្ថកសិករ កេណ្ឌប្រមូលប្រាក់ សន្សំពីសាធារណៈជនជាផ្លូវការ។ លើសពីនេះផ្នែក ព័ត៌មានវិទ្យាបាននឹងកំពុងសិក្សាលើការបំពាក់ឲ្យប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងធនាគារថ្មីដើម្បីធ្វើយ៉ាង ណាឲ្យការបំពាក់សេវាកម្មអតិថិជន និងសកម្មភាពប្រតិបត្តិការ កាន់តែមានប្រសិទ្ធភាពថែមទៀត ដែលទាំងអស់នេះឆ្លើយតបទៅនឹងយុទ្ធសាស្ត្ររបស់ក្រុមហ៊ុនក្នុងការកម្លាយ ខ្លួនជាធនាគារ ពាណិជ្ជនាពេលអនាគត។

២០
១១

ហត្ថកសិករបានបំពាក់ប្រព័ន្ធគ្រប់គ្រងធនាគារថ្មីដែលមានឈ្មោះថា core Banking System បានយ៉ាងជោគជ័យដូចផែនការដែលបានកំណត់។ ប្រព័ន្ធគ្រប់គ្រងធនាគារថ្មីនេះអាចផ្តល់លទ្ធភាព ឲ្យអតិថិជន និងសាធារណៈជនដកប្រាក់បានគ្រប់ទីកន្លែងតាមការិយាល័យហត្ថកសិករ លីមីតធីត។ ស្របពេលជាមួយនេះដែរ ហត្ថកសិករ លីមីតធីត ទទួលបានចំណាត់ថ្នាក់កំរិត “ A-” បន្ទាប់ពី វាយតម្លៃលើចំណាត់ថ្នាក់អាជីវកម្ម ដែលបានធ្វើឡើងដោយស្ថាប័នផ្តល់ចំណាត់ថ្នាក់ហិរញ្ញវត្ថុ មួយ។ ដែលជាសក្ខីភាពបង្ហាញយ៉ាងជាក់ច្បាស់អំពីភាពល្អឥតខ្ចោះ នៃប្រតិបត្តិការ និងការអនុវត្តន៍ របស់ ហត្ថកសិករ លីមីតធីត ។ ទាំងនេះសម្រាប់ឲ្យឃើញពីស្ថិរភាពរបស់ហត្ថកសិករ បើទោះបី ជាទទួលរងការប៉ះពាល់ពីព្រឹត្តិការណ៍ខាងក្នុងនិងខាងក្រៅយ៉ាងណាក្តី និង ការគ្រប់គ្រងហានិភ័យត្រូវ បានពិនិត្យមើលយ៉ាងត្រឹមត្រូវនឹងបានគ្រប់គ្រងកាត់បន្ថយហានិភ័យប្រកបដោយប្រសិទ្ធភាពខ្ពស់។

២០
១២

ហត្ថកសិករ លីមីតធីត បានដាក់ឲ្យប្រើប្រាស់បានយ៉ាងជោគជ័យនូវប្រព័ន្ធគ្រប់គ្រងធនាគារថ្មីនៅ គ្រប់ បណ្តាញការិយាល័យប្រតិបត្តិការទាំងអស់ ។ ប្រព័ន្ធគ្រប់គ្រងធនាគារថ្មីនេះបានបង្កើនប្រសិទ្ធ ភាព និង ផលិតភាពការងារអាជីវកម្មកាន់តែប្រសើរឡើងៗ។ បន្ថែមពីនេះ ហត្ថកសិករ បានវិនិយោគ ជិត ២ លាន ដុល្លារអាមេរិក លើគម្រោងបង្កើតអោយមានសេវាអេធីអឹម និងប្រព័ន្ធធនាគារចល័ត សំរាប់អតិថិជន ។ ការ វិនិយោគទៅលើបច្ចេកវិទ្យាទំនើបនេះ គឺដើម្បីអោយកាន់តែមានភាពសំបូរ បែបនូវសេវាហិរញ្ញវត្ថុសំរាប់ អតិថិជន និងដើម្បីបង្កើននូវប្រសិទ្ធភាពនៃការបំពាក់សេវាអតិថិជនអោយ កាន់តែរហ័សទាន់ចិត្ត និងមានភាពងាយស្រួលក្នុងការធ្វើប្រតិបត្តិការសាច់ប្រាក់ តាមរយៈម៉ាស៊ីន អេធីអឹមដក-ដាក់ប្រាក់ និងសេវាធនាគារចល័តរបស់ហត្ថកសិករ លីមីតធីត។ ជាមួយនឹងម៉ាស៊ីន អេធីអឹមដទៃទៀតដែលមិនធ្លាប់មាននិងប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា និងប្រព័ន្ធធនាគារចល័ត អតិថិជនអាចធ្វើប្រតិបត្តិការហិរញ្ញវត្ថុបានច្រើនយ៉ាងដូចជា ដកប្រាក់ ដាក់ប្រាក់ ផ្ទេរប្រាក់ប្តូរប្រាក់ ព្រមទាំងទិញកាតទូរស័ព្ទតាមតំរូវការ។ ម៉ាស៊ីនអេធីអឹមដទៃទៀតនេះ បានដាក់ឲ្យអតិថិជន និង សាធារណៈជនប្រើប្រាស់បានជាផ្លូវការនៅចុងឆ្នាំ ២០១២ កន្លងទៅនេះ។

២០
១៣

ជាឆ្នាំប្រកបដោយផ្លែផ្កា ដោយសារតែហត្ថកសិករបានបង្កើតនូវផលិតផលថ្មីៗជាច្រើន ដើម្បី បំពេញតម្រូវការ របស់អតិថិជនដូចជាឥណទានបរិស្ថាន ឥណទាននិស្សិតខ្មែរ និងសេវាកម្មសារ រលឹកពីប្រតិបត្តិការ ។ ជាងនេះទៅទៀត ដើម្បីបំពេញតម្រូវការអតិថិជនដែលមានវិជ្ជាជីវៈ ត្រូវផ្តល់ ភាពឆាប់រហ័ស និងងាយស្រួល និងបំពាក់សេវាកម្មអតិថិជនល្អបំផុត ហត្ថកសិករបានបំពាក់នូវ ប្រព័ន្ធសេវាកម្មផ្តល់ព័ត៌មាន ដែលអនុញ្ញាតអោយហត្ថកសិករ បម្រើសេវាកម្មកាន់តែប្រសើរ ឡើងបន្ថែមទៀតជូនអតិថិជនព្រមទាំងបង្កើតនូវគោលការណ៍ដើម្បីប្រមូលនូវការអនុវត្តន៍ទាំងព័ត៌មាន ត្រូវបំពាក់អតិថិជនដើម្បីធ្វើអោយប្រសើរឡើងនូវការអនុវត្តន៍ ។

២០
១៤

ជាឆ្នាំនៃសមិទ្ធផលប្រកបដោយផ្លែផ្កា ទាំងប្រាក់បញ្ញើសន្សំ ឥណទាន និងផលិតផលផ្សេងៗទៀត។ ដោយយោងទៅលើនិរន្តរភាពផ្នែកហិរញ្ញវត្ថុប្រតិបត្តិការនិងអភិបាលកិច្ចហត្ថកសិករបានបង្កើន ដើមទុនរបស់ខ្លួនពី ៤,០៣៦,៨០០ដុល្លារទៅដល់៥,២៧១,១៨៨ដុល្លារជាមួយនឹងធនាគារជាតិ នៃកម្ពុជា។ ការបង្កើនដើមទុននេះអនុញ្ញាតអោយហត្ថកសិករ លីមីតធីតមានលទ្ធភាពគ្រប់គ្រាន់ ដើម្បីពង្រីកប្រតិបត្តិការអាជីវកម្មរបស់ខ្លួនទូទាំងប្រទេសកម្ពុជា។

២០
១៥

ជាឆ្នាំមួយប្រកបដោយភាពជោគជ័យ ដែលហត្ថកសិករបានពង្រីកបណ្តាញប្រតិបត្តិការរបស់ ខ្លួនទូទាំងផ្ទៃប្រទេស រាប់បញ្ចូលកំនើនបុគ្គលិករហូតដល់ ២,៣៣៧ នាក់ បាននិងកំពុងបម្រើ ការតាមសាខាទាំង១៥១នៅគ្រប់ខេត្តនិង រាជធានីទាំង២៥ នៃប្រទេសកម្ពុជា។ ម៉ាស៊ីនអេធីអឹម ចំនួន១០២គ្រឿង ត្រូវបានបំពាក់តាមទីប្រជុំជន បន្ថែមលើ សេវាធនាគារចល័ត ដើម្បីសម្រួលដល់ ប្រតិបត្តិការប្រចាំថ្ងៃរបស់អតិថិជន។ សន្ទុះនៃការទទួលយកសេវាកម្មទំនើបទាំងពីរនេះសម្រាប់បញ្ជាក់ ពីកម្រិតយល់ដឹងលើកាន់តែទូលំទូលាយរបស់អតិថិជន ហត្ថកសិករ ។



លោក អេរិច ដេជឺរឺត (Erik Peter Geurts)

ប្រធានក្រុមប្រឹក្សាភិបាល

ឆ្នាំ២០១៥ ជាឆ្នាំដែលវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជាមានការរីកចម្រើន គួរអោយកត់សម្គាល់។ សេចក្តីវាយតម្លៃការណែនាំដើម្បីកាត់បន្ថយហានិភ័យ ឥណទានសរុបបានកើនឡើងប្រមាណ១៤% ខណៈពេលដែល ទំហំ ឥណទាននៅក្នុងដៃអតិថិជនបានកើនឡើងជាង៤៦% ។ តាមស្ថិតិនេះ យើងអាចសន្មតបានថា ការផ្តល់ឥណទានក្នុងទំហំធំជាងមុនទៅកាន់ អតិថិជនដែលមានប្រវត្តិល្អក្នុងការសងត្រលប់គិតត្រឹមត្រូវដែលនាំអោយ មានកំណើនលើការប្រើប្រាស់សេវាឥណទាន។ ហេតុផលមួយសម្រាប់ ការកើនឡើងនេះ គឺការរីកចម្រើនលូតលាស់ក្នុងសកម្មភាពអាជីវកម្មក្នុង កម្រិត៧,៣ក្នុងអំឡុងឆ្នាំ២០១៥តាមការគ្រោងទុកយ៉ាងមានប្រសិទ្ធភាព។

ក្នុងបរិបទសេដ្ឋកិច្ច ហត្ថាភិបាល លីមីតធីត បានប្រតិបត្តិតាមនិន្នាការផ្សេងៗ ក្នុងទីផ្សារសេរី ហើយបានទទួលជាជោគជ័យមានក្នុងនោះអតិថិជនឥណ ទានកើន ១១% (១០៨,០០០នាក់គិតត្រឹមខែធ្នូឆ្នាំ ២០១៥ ធៀបនឹង ៩៧,០០០នាក់នៅចុងឆ្នាំ ២០១៤) ជាមួយកំណើន៤៥%លើសមតុល្យ ឥណទាន។ សម្រាប់ ហត្ថាភិបាល ការបញ្ចេញឥណទានភាគច្រើនលេច ឡើង ក្នុងឆមាសទី៣នៃឆ្នាំ២០១៥ ដោយសារតែការពន្យារពេលក្នុងការ អនុម័តដើមទុនបន្ថែមចំនួន១០លានដុល្លារអាមេរិក។ ហត្ថាភិបាល អាច ទទួលបានផលល្អជាងរបាយការណ៍ខាងលើ ប្រសិនបើការអនុម័តបានលឿន ជាងនេះ។ ទោះជាយ៉ាងណាក៏ដោយ ក្រុមប្រឹក្សាភិបាលមានការពេញចិត្ត ជាមួយលទ្ធផលដ៏គាប់ប្រសើរធៀបនឹងគំរោងផែនការថវិការបស់ក្រុមហ៊ុន។

ការបង្កើនដើមទុនបន្ថែមបានបង្ហាញការប្តេជ្ញាចិត្តរបស់ម្ចាស់ភាគហ៊ុនទាំង ឡាយ។ គ្រប់ម្ចាស់ភាគហ៊ុនជានិច្ចបុគ្គលបានប្រើប្រាស់សិទ្ធិបឋមលើការ ចូលរួមកាន់កាប់ភាគហ៊ុនរបស់ក្រុមហ៊ុន។ ដោយមិនអាចស្វែងរកការគាំទ្រ បន្ថែមដើមទុនបន្ថែមពីភាគទុនិក ថ្នាក់ដឹកនាំ ហត្ថាភិបាល បានសម្រេច ចិត្តស្វែងរក ដៃគូអាជីវកម្មដើម្បីរក្សាសន្ទុះការរីកលូតលាស់ផ្នែកអាជីវកម្ម និងអភិវឌ្ឍ ហត្ថាភិបាល ទៅអោយកាន់តែរីកចម្រើន។ ទោះជាយ៉ាងណា ការជ្រើសរើសដៃគូអាជីវកម្មដ៏ត្រឹមត្រូវនឹងនាំមកនូវការអភិវឌ្ឍយ៉ាងឆាប់ រហ័សដល់ហត្ថាភិបាល។ យើងសង្ឃឹមយ៉ាងមុតមាំថាបែបបទរដ្ឋបាលក្នុង ការនាំយកដៃគូថ្មីនេះនឹងសម្រេចបានដោយល្អនូវក្នុងរយៈពេលៗនេះ។

ក្នុងពេលបច្ចុប្បន្ន គណៈគ្រប់គ្រង និងបុគ្គលិកដែលពេញចិត្តដោយ សមត្ថភាពរបស់ក្រុមហ៊ុន នឹងនៅតែបន្តដំណើរការអាជីវកម្មក្រុមហ៊ុនជា ប្រក្រតី។ ហត្ថាភិបាលមានបេដ្ឋានសម្ព័ន្ធជនធនមនុស្សជាមួយបទ ពិសោធន៍ និងជំនាញដែលអាចបម្រើការងារយ៉ាងប្រសើរ។ ហត្ថាភិបាល គឺ ជាស្ថាប័នមីក្រូហិរញ្ញវត្ថុដ៏ប្រសើរដែលរាល់បំណាច់ខ្មែរ ផលប្រតិបត្តិឥណទាន មានហានិភ័យយិតជាង៣០ថ្ងៃ មានត្រឹមតែ ០.១%ប៉ុណ្ណោះ ។ តាមគោល ការណ៍ស្តង់ដារអន្តរជាតិនេះគឺជាសមិទ្ធផលល្អបំផុត។

ការគ្រប់គ្រងទ្រព្យសកម្មដ៏មានប្រសិទ្ធភាពនិងការថែរក្សាធនធានរូបិយភាព ផ្នែកហិរញ្ញវត្ថុគឺជាកត្តាជំរុញជាចម្បងដែលនាំមកនូវការកើនឡើងលើប្រាក់ បញ្ញើពីអតិថិជន៣៧%។ ភាពជោគជ័យនេះក៏ជាគោលដៅនៃប្រសិទ្ធភាព នៃទំនាក់ទំនងរវាងក្រុមហ៊ុនជាមួយអតិថិជនរបស់ខ្លួន។ នាពេលអនាគត ហត្ថាភិបាលចង់ទាញយកប្រយោជន៍ពីទំនាក់ទំនងជាមួយអតិថិជន ប្រាក់បញ្ញើសន្សំដើម្បីជំរុញសន្ទុះសកម្មភាពអាជីវកម្មបន្ថែមទៀត។ យើង យល់ឃើញថា អតិថិជននឹងរីករាយក្នុងការទទួលយកសេវាកម្មជាច្រើន ដែលហត្ថាភិបាលបង្កើតឡើង ដើម្បីបំពេញ និងដំណោះស្រាយតម្រូវការ ហិរញ្ញវត្ថុរបស់ពួកគេ។

នៅឯក្រុមប្រឹក្សាភិបាលនិងគណៈគ្រប់គ្រងនឹងនៅតែប្រុងប្រយ័ត្នចំពោះ ហានិភ័យនៅលើបំណុលវិនិយោគនេះ។ ក្រុមហ៊ុននេះបាន អនុវត្តរបស់យ៉ាង ពេញលេញលើគោលការណ៍ ¹SMART campaign ដើម្បីធានាថា អតិថិជនទទួលបានភាពស្មើភាពគ្នានិងតម្លាភាពលើសេវាកម្មហិរញ្ញវត្ថុ។ ក្រុមប្រឹក្សាភិបាលក៏បានត្រួតពិនិត្យស្ទង់នាករណ៍ក្នុងសង្គមផ្សេងៗផងដែរ ដែលស្ទង់នាករណ៍ទាំងនោះបង្ហាញអោយឃើញថាជាង ៦៥%នៃចំនួន សរុបអតិថិជនឥណទាននិងបញ្ញើសន្សំគឺជាស្ត្រី ហើយ៨០%នៃអតិថិជន ឥណទានទាំងអស់រស់នៅជនបទ។ ក្រុមប្រឹក្សាភិបាលជាមានការសប្បាយ ចិត្តខ្លាំង ដោយមើលឃើញថាអតិថិជនភាគច្រើនឱ្យតម្លៃខ្ពស់លើសេវា កម្មរបស់យើង ហើយពួកគេនៅតែបន្តប្រើប្រាស់សេវាកម្មរបស់យើងបន្ត ទៅទៀត។ នេះបង្ហាញអោយឃើញពីប្រសិទ្ធភាពក្នុងការគាំពារអតិថិជន ដែលអាចប្រៀបធៀបទៅនឹងការអនុវត្តទូទៅរបស់ស្ថាប័នមីក្រូហិរញ្ញវត្ថុ

ទូទាំងពិភពលោក។ ក្នុងន័យសេដ្ឋកិច្ច កត្តានេះគឺជាផលវិជ្ជមាន ព្រោះ អតិថិជនមានស្រាប់ដោយស្រួលនាផលចំណេញសម្រាប់ក្រុមហ៊ុនជាការ ស្វែងរកអតិថិជនថ្មី។ ហត្ថាកសិករ មិនត្រឹមតែអោយតម្លៃលើស្វែងរក អតិថិជនថ្មីប៉ុណ្ណោះទេ ការលើកទឹកចិត្តនិងការពេញចិត្តអតិថិជនដែល មានស្រាប់គឺជាកត្តាសំខាន់មិនអាចអត់បាន។

ក្នុងនាមនៃក្រុមប្រឹក្សាភិបាលខ្ញុំសូមថ្លែងអំណរគុណដល់គណៈគ្រប់គ្រង និងបុគ្គលិកទាំងអស់ សម្រាប់ការប្រតិបត្តិសកម្មភាពអាជីវកម្ម និងដំណើរ ការក្រុមហ៊ុនតាមផែនការយ៉ាងខ្ជាប់ខ្ជួនសម្រាប់ឆ្នាំ២០១៥។ ឆ្នាំនេះបាន បញ្ចប់ជាមួយនឹងលទ្ធផលដ៏ល្អប្រសើរប្រកបដោយគុណភាព ដោយផល ចំណេញពីការដាក់ទុនមាន២៣.៦% ហើយលទ្ធផលនេះគឺគោរពទៅតាម គោលដៅរបស់យើងក្នុងការបង្កើតអោយមានផលចំណេញលើផ្នែកហិរញ្ញ វត្ថុនិងសង្គម។ គណៈគ្រប់គ្រងជាន់ខ្ពស់ តែងតែចូលរួមជាមួយដៃគូ ពាក់ព័ន្ធនៅទីកន្លែងផ្សេងៗទាំងក្នុងនិងក្រៅប្រទេស ដោយមិនគិតពីពេល សម្រាក។ លទ្ធផលខាងលើទាំងអស់នេះនឹងមិនអាចកើតឡើង ប្រសិន បើគ្មានការគាំទ្រពីបុគ្គលិកដ៏ស្មោះត្រង់និងពោរពេញដោយសមត្ថភាពទាំង ២.៣៣៧នាក់ របស់យើងដែលបាននិងកំពុងបម្រើការ នៅតាមតំបន់ ប្រតិបត្តិការរបស់យើងប្រកបដោយគុណតម្លៃខ្ពស់។



លោក អេរិចផេដរីយ៉ែត
ប្រធានក្រុមប្រឹក្សាភិបាល

⁽¹⁾ គោលការណ៍ SMART Campaign បានបង្ហាញអោយឃើញពីការប្តេជ្ញាចិត្តរបស់ គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុលើគោលការណ៍គាំពារក្នុងគោលដៅលើកកម្ពស់និងបង្កើនទំនុកចិត្តថាវាល សកម្មភាព អាជីវកម្មរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានផ្តល់នូវការយកចិត្តទុកដាក់និង ការពារ អតិថិជនរបស់ ពួកគេពីហានិភ័យផ្សេងៗ។



ឧកញ៉ា ហួត វៀងតុច

ប្រធានអគ្គនាយក

បរិយាកាសប្រកួតប្រជែងនៃឧស្សាហកម្ម

ជាមួយនឹងកំណើនសេដ្ឋកិច្ចជាមធ្យមក្នុងកំរិតប្រមាណ៧%សម្រាប់ពេល ៥ឆ្នាំចុងក្រោយនេះ កម្ពុជាសម្រេចបានកំណើនសេដ្ឋកិច្ចកំរិតអូឡាំព្យាន ក្នុងបរិបទពិភពលោក ដែលកត្តានេះ គាំទ្រដល់វិស័យមីក្រូហិរញ្ញវត្ថុសម្រេច បាននូវកំណើនយ៉ាងឆាប់រហ័សក្នុងឆ្នាំមុនៗក៏ដូចជាឆ្នាំ ២០១៥។ ទីផ្សារ សេវាហិរញ្ញវត្ថុជីវីងមានរបស់កម្ពុជាធ្វើការស្វាគមន៍គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុថ្មីៗ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលទើបកម្លាយខ្លួនជាផ្លូវការ។ ជាមួយគ្នានេះ ហត្ថាភាពសិក្សាបន្តរក្សាជំហរចំណែកទីផ្សាររបស់ខ្លួនពីការផ្តល់ឥណទាន ប្រមាណ១២%សម្រាប់រយៈពេល៥ឆ្នាំរហូតដល់ឆ្នាំ ២០១៥។ កម្ចីឥណទាន នៅហត្ថាភាពសិក្សាបានកើនឡើងរហូតដល់៤៥%តាមលំអាននៃកំណើន ឧស្សាហកម្ម។

សកម្មភាពប្រតិបត្តិការនិងលទ្ធផលការងារ

ប្រាក់ចំណូលជាសាច់ប្រាក់សរុបរបស់ហត្ថាភាពសិក្សាកើនឡើងចំនួន ៤១% ក្នុងទំហំទឹកប្រាក់កើនពី ៤៥លានដុល្លាររហូតដល់៦៤លានដុល្លារតាមរយៈ កំណើនឥណទាននិងគុណភាពនៃការគ្រប់គ្រងឥណទាន។ សម្ពាធឥណ ទានសរុបបានកើនឡើង ៤៥% ឡើងពី ២៥០ លានដុល្លារអាមេរិកទៅ ដល់ ៣៦៣លានដុល្លារអាមេរិក។

- សម្ពាធឥណទានដែលមានហានិភ័យមានត្រឹមតែ ០.០៩% នៅក្នុងឆ្នាំ ២០១៥។ ឆ្លងតាមលទ្ធផលល្អក្នុងគុណភាពឥណទាននៅតាមបណ្តា សាខានិងការគ្រប់គ្រងគុណភាពឥណទាននៅតាមសាខាទាំងអស់លើ សម្ពាធឥណទានដែលមានហានិភ័យតិចជាង ១% ។
- ហត្ថាភាពសិក្សាបានកំណើនផលប័ត្រប្រាក់បញ្ញើសន្សំ៣៧% ពី១៧៣លាន ដុល្លារទៅ ២៣៦លានដុល្លារ។ ហត្ថាភាពសិក្សាធ្វើការធានាភាពឯកជននៃ ទិន្នន័យរបស់អតិថិជននិងថែរក្សាការពារអតិថិជនក្រុមហ៊ុននិងទីផ្សារ ទាំងមូល។
- ហត្ថាភាពសិក្សាបានសម្រេចលើសគោលដៅស្តរចនាករណ៍ ដែលបានមក នូវផលចំណេញពីការដាក់ទុន ២៣.៥៩% លើសពីផែនការថវិកា ១៩.៥២% នោះទេ។
- ចំណូលការប្រាក់សុទ្ធបានកើនឡើង ៣៨% កើនពី២៨លានដុល្លារ

អាមេរិករហូតដល់ ៣៩លានដុល្លារអាមេរិក។ ការចំណាយលើប្រតិបត្តិ ការបានកើនឡើង ២៣% ពី ២០ លានដុល្លារទៅ ២៤ លានដុល្លារ អាមេរិកក្រោមការគ្រប់គ្រងបានយ៉ាងយកចិត្តទុកដាក់តាមផែនការកំណើន ថែរក្សាហិរញ្ញវត្ថុនិងប្រតិបត្តិការ។ ទាំងនេះ ក៏ជាគោតផលនៃការជ្រើស រើសនិងបណ្តុះបណ្តាលបុគ្គលិកលើជំនាញវិជ្ជាជីវៈ និងការអនុវត្តការ កម្មវិធីប្រាក់ឧបត្ថម្ភលើកទឹកចិត្ត ដើម្បីគាំទ្រអោយមានផលិតភាពខ្ពស់ និងប្រាក់ចំណេញកាន់តែច្រើន។

- ដោយមានកំណើនប្រកបដោយស្ថេរភាពជាមួយនឹងស្នូលដៃគូខាងលើ ប្រតិបត្តិការ គឺជាគន្លឹះដែលនាំអោយ ហត្ថាភាពសិក្សា បានទទួលប្រាក់ ចំណេញសុទ្ធបន្ទាប់ពីកាត់ពន្ធ ចំនួន ១១ លានដុល្លារអាមេរិកលើស ពីការប៉ាន់ប្រមាណរហូត ១៥.៧៦% ថវិកា។

គុណភាពសេវានិងការបំពេញចិត្តអតិថិជន

ហត្ថាភាពសិក្សានៅតែផ្តោតសំខាន់លើការកែលម្អគុណភាពសេវាកម្មជាបន្ត បន្ទាប់។ ជាញឹកញយឆ្នាំ ការស្ទង់មតិលើការពេញចិត្តរបស់អតិថិជនត្រូវ បានរៀបរៀងឡើងជាប្រចាំ។ ស្ថិតិនិងរបកគំហើញជាច្រើនបានចូលរួម ចំណែកកំណត់ការងារអាទិភាពដូចជានីតិវិធីពន្លឿនសេវាកម្មឥណទាន ការកែលម្អសេវាបម្រើអតិថិជន និងការកំណត់ថ្លៃផលិតផលជាដើម។ គោលការណ៍គាំពារអតិថិជនអនុញ្ញាតតាមគោលការណ៍ ស្មាត SMART campaign ត្រូវបានគេដាក់បញ្ចូលទៅក្នុងសកម្មភាពអាជីវកម្មដើម្បីធានា ថាអតិថិជនគ្រប់រូបទទួលបានព័ត៌មាននិងការការពារពេញលេញសម្រាប់ និន្នាការរបស់ពួកគេ។ រួមជាមួយការស្វាគមន៍លើគុណភាពសេវាកម្មពី អតិថិជនដែលហត្ថាភាពសិក្សាតែងតែស្វែងរកបំពេញកន្លែងមកហត្ថាភាពសិក្សា ក៏បានផ្តោតសំខាន់លើការចូលរួម របស់បុគ្គលិកចំពោះស្ថាប័នផងដែរ ។ ការស្ទង់មតិលើការពេញចិត្តរបស់បុគ្គលិក និងការផ្តល់នូវអត្ថប្រយោជន៍ បន្ថែមត្រូវលើកកម្ពស់ទៅដល់នាយកដ្ឋានក្រុមការងារដ៏សមស្រប។

បណ្តាញការិយាល័យ និងការអភិវឌ្ឍផលិតផល

ក្នុងឆ្នាំ២០១៥ បណ្តាញសាខារបស់ហត្ថាភាពសិក្សាបានកើនឡើងពី ១៤៣ ទៅ១៥០ ការិយាល័យបើធៀបនឹងឆ្នាំ ២០១៤ ដើម្បីជម្រុញសេវាកម្ម ហិរញ្ញវត្ថុអោយស្របនឹងទំហំកំណើនប្រជាសាស្ត្រនៃទីផ្សារគោលដៅរបស់ យើង។ ហត្ថាភាពសិក្សានិងកំពុងផ្តល់ជូនផលិតផលនិងសេវាកម្មហិរញ្ញ វត្ថុយ៉ាងសម្បូរបែបរួមបញ្ចូល ផលិតផលឥណទាន (ឥណទានឯកត្តជន

អាជីវកម្ម ឥណទានសហគ្រាសខ្នាតតូចនិងមធ្យម ឥណទានផ្ទៃក្នុងអនាម័យ និងបរិស្ថាននិងឥណទាននិស្សិតខ្មែរ) ផលិតផលប្រាក់បញ្ញើសន្សំ សេវាផ្ទេរប្រាក់ក្នុងស្រុក សេវាម៉ាយអេធីអ៊ីម និងសេវាធនាគារចល័ត។

ហត្ថាកសិករ បានដំឡើងម៉ាស៊ីនអេធីអ៊ីមបន្ថែមចំនួន៣០គ្រឿងក្នុងឆ្នាំ ២០១៥ ធ្វើអោយចំនួនម៉ាស៊ីនអេធីអ៊ីមសរុប នៅដំណាច់ឆ្នាំ ២០១៥កើនឡើងដល់១០២បើកបម្រើការនៅទូទាំង២៥ខេត្តក្រុង ផ្តល់សេវាកម្មដល់អតិថិជនគ្រប់ពេលវេលា២៤ម៉ោងក្នុងមួយថ្ងៃ ៧ថ្ងៃក្នុងមួយសប្តាហ៍ និង៣៦៥ថ្ងៃក្នុងមួយឆ្នាំ រួមទាំងថ្លៃឈប់សម្រាករបស់ជាតិនិងថ្លៃឈប់សំរាកសាធារណៈ។ម៉ាស៊ីនអេធីអ៊ីមហត្ថាកសិករអាចបម្រើប្រតិបត្តិការរបស់អតិថិជននៅពេលវេលាក្នុងមុខងារសំខាន់ៗដូចជា ដាក់ប្រាក់ ដកប្រាក់ ផ្ទេរប្រាក់ ប្តូរប្រាក់ ទិញកាតទូរសព្ទ ពិនិត្យសមតុល្យសាច់ប្រាក់ ពិនិត្យរបាយការណ៍សង្ខេប និងប្រតិបត្តិការហិរញ្ញវត្ថុផ្សេងៗតាមតម្រូវការ។ ហត្ថាកសិករ រួមដៃគូជាមួយ PKMI បានធ្វើតេស្តសាកល្បងផលិតផលធានារ៉ាប់រងខ្នាតតូចនៅសាខាហត្ថាកសិករចំនួន២៧ព្រមទាំងសាកល្បងដាក់លក់ផលិតផលឥណទានកម្ចីបរិភោគដើម្បីបំពេញតម្រូវការអតិថិជនត្រូវនៅក្នុងលក្ខខណ្ឌនៃការប្រើប្រាស់ផ្ទាល់ខ្លួន និងគ្រួសាររបស់ពួកគេស្របតាមរបកគំហើញរបស់ក្រុមការងារស្រាវជ្រាវទីផ្សាររបស់យើង។

ការរំពឹងទុកក្នុងបរិយាកាសឧស្សាហកម្ម

តាមការព្យាករណ៍កំណើនសេដ្ឋកិច្ចថេរសេដ្ឋកិច្ចកម្ពុជាក្នុង២០១៦កើន០.១% លើសឆ្នាំ២០១៥ដែលនាំប្រទេសកម្ពុជាឈានចូលក្រុមប្រទេសមានចំណូលមធ្យមនៅឆ្នាំ២០១៦។ ជាមួយកត្តាខាងលើនេះ ហត្ថាកសិករមានការរំពឹងទុកចំពោះការបន្តកំណើនលើឥណទានប្រកបដោយគុណភាព និងផលបត្រប្រាក់សន្សំរបស់ខ្លួន ការរួមជាមួយការកើនឡើងនូវចំនួនអតិថិជនប្រាក់បញ្ញើសន្សំ អតិថិជនសេវាកម្មអេធីអ៊ីមនិងធនាគារចល័ត ព្រមទាំងសកម្មភាពសវនកម្មផ្ទៃក្នុងដ៏មានប្រសិទ្ធភាព ការប្រតិបត្តិតាមបទប្បញ្ញត្តិផ្សេងៗ និងការធ្វើឱ្យប្រសើរឡើងសកម្មភាពបំពេញចិត្តអតិថិជន។

គោលដៅផ្តោតសំខាន់នៅឆ្នាំ ២០១៦

- កែលម្អប្រព័ន្ធគណនេយ្យហិរញ្ញវត្ថុ IFRS
- ពង្រឹងសមត្ថភាពនៃការផ្តល់និងការធ្វើឱ្យប្រសើរឡើងប្រព័ន្ធកំណត់ពិន្ទុឥណទានសហគ្រាសខ្នាតតូចនិងមធ្យម
- ផ្តល់ជូននូវសេវាកម្មប្រកបដោយគុណភាពនិងភាពងាយស្រួលដល់អតិថិជនតាមរយៈការបង្កើនបរិក្ខារ និងបច្ចេកវិទ្យា រួមមានម៉ាស៊ីនអេធីអ៊ីម និងធនាគារចល័តដែលអាចបម្រើការ២៤ម៉ោងក្នុងមួយថ្ងៃ និង ៣៦៥ថ្ងៃក្នុងមួយឆ្នាំ។
- កែលម្អប្រព័ន្ធគ្រប់គ្រងព័ត៌មានវិទ្យា។
- បង្កើនផលិតផលកម្មសន្យាហិរញ្ញវត្ថុ។

សេចក្តីថ្លែងអំណរគុណ

អ្វីគ្រប់យ៉ាងដែលយើងសម្រេចបានកាលពីឆ្នាំមុន អ្វីគ្រប់យ៉ាងដែលយើងមានសព្វថ្ងៃនេះ និងអ្វីគ្រប់យ៉ាងដែលយើងឆ្ពោះទៅរក គឺជាវិភាគទាននៃការប្តេជ្ញាចិត្តរបស់ភាគីពាក់ព័ន្ធទាំងអស់របស់យើង។ យើងមានអំណរគុណយ៉ាងខ្លាំងចំពោះការយកចិត្តទុកដាក់របស់បុគ្គលិក ភាពស្មោះស្ម័គ្ររបស់អតិថិជន ការជឿទុកចិត្តរបស់ដៃគូនិងសហការីរបស់យើង ព្រមទាំងការគាំទ្ររបស់ធនាគារជាតិនៃកម្ពុជានិងអាជ្ញាធរផ្សេងទៀតដែលបានគាំទ្រធ្វើឱ្យពួកយើងជាច្រើនឆ្នាំកន្លងមកនេះ។ ខ្ញុំសូមអរគុណយ៉ាងជ្រាលជ្រៅទៅប្រធានក្រុមប្រឹក្សាភិបាលសមាជិកក្រុមប្រឹក្សាភិបាល និងភាគទុនិកសម្រាប់ការណែនាំនិងការគាំទ្រព្រមទាំងជំនឿលើរូបខ្ញុំអោយបន្តដឹកនាំហត្ថាកសិករ។ ដូចគ្នានេះដែរ ខ្ញុំសូមអរគុណគណៈគ្រប់គ្រង របស់ហត្ថាកសិករ ទាំងអស់សម្រាប់ការគាំទ្រនិងការប្តេជ្ញាចិត្តក្នុងការដឹកនាំហត្ថាកសិករ ទៅមុខ។



លោក ហួត អៀងតុង
ប្រធានអគ្គនាយក



ដោយមានការគាំទ្រយ៉ាងខ្លាំងពីភាគទុនិកហត្ថាកសិករនៅតែបន្តជំរុញស្ថាប័នមីក្រូហិរញ្ញវត្ថុឈានមុខគេនៅក្នុងប្រទេសកម្ពុជា។ ការគាំទ្រយ៉ាងពេញលេញរបស់ពួកគេធ្វើអោយប្រតិបត្តិការនៃការផ្តល់ឥណទាន ការកេណ្ឌប្រាក់បញ្ញើសន្សំ និងសេវាហិរញ្ញវត្ថុដទៃទៀតបានកើនឡើងយ៉ាងឆាប់រហ័ស។ បច្ចុប្បន្នហត្ថាកសិករមានភាគទុនិកប្រាំបីរាយនាមដូចខាងក្រោម៖

ភាគទុនិក	ចំនួនភាគហ៊ុន (%)
អង្គការហត្ថាកសិករ	១០.៤២
បណ្ឌិត ឌី ជាវុធ	០.៨១
នីហ្វាន់	២០.៩៤
អេសអិចអិចអិច-ក្រុមហ៊ុន	១៧.៤៦
អូយកូក្រេឌីត	១៩.៨៤
ធនាគារអភិវឌ្ឍន៍	១១.២៥
អេសអិច	៩.៧១
សមាគមបុគ្គលិកហត្ថាកសិករ	៩.៥៧
សរុប	១០០

ខាងក្រោមនេះ ជាព័ត៌មានសង្ខេបរបស់ភាគទុនិកនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហត្ថាកសិករ លីមីតធីត គិតត្រឹមខែធ្នូ ឆ្នាំ២០១៥ ៖



អូយកូក្រេឌីត (Oikocredit) គឺជាស្ថាប័នហិរញ្ញវត្ថុធម្មនុញ្ញមួយក្នុងចំណោមស្ថាប័នហិរញ្ញវត្ថុនានានៅលើពិភពលោកដែលផ្តល់មូលនិធិសំរាប់វិស័យមីក្រូហិរញ្ញវត្ថុ។ ស្ថាប័ននេះផ្តល់នូវឥណទានមូលធនដល់សហគ្រាសខ្នាតតូចផ្សេងៗតាមរយៈស្ថាប័នមីក្រូហិរញ្ញវត្ថុនៅតាមបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ទាំងឡាយ និងដល់ក្រុមហ៊ុនពាណិជ្ជកម្មអង្គភាពអាជីវកម្មខ្នាតមធ្យមនិងសហគ្រាសខ្នាតតូចនិងមធ្យមដោយផ្ទាល់។ អូយកូក្រេឌីតមានស្នាក់ការនៅ ទីក្រុង Amersfoort នៃប្រទេសហូឡង់ដែលមានការិយាល័យតំណាងនៅតាមបណ្តាប្រទេសជាង៣០ ជុំវិញពិភពលោក។ ការិយាល័យទាំងនេះជាអ្នកត្រួតពិនិត្យមើលលើដៃគូគំរោងផ្សេងៗនៅក្នុងប្រទេសជាង៦៥។ ប្រភពទុនសំរាប់ផ្តល់ហិរញ្ញប្បទានដល់គំរោងអភិវឌ្ឍន៍នានាបានមកពីការវិនិយោគនានានៃភាគទុនិករបស់អូយកូក្រេឌីតដែលមានបុគ្គលិកជនចំនួនជាង៤០,០០០ នាក់អង្គការដែលមានទំនាក់ទំនងវិហារសាសនាជាង៦០០០ស្ថាប័ន និងស្ថាប័នដទៃទៀតជាច្រើននៅជុំវិញពិភពលោក។ សំរាប់ព័ត៌មានបន្ថែមសូមទស្សនាគេហទំព័រ www.oikocredit.org ។

ធនាគារស៊ីប៊ីលីតឺជាតិស៊ីវិល អេជី **responsAbility Participation AG (rAP)** ជាក្រុមហ៊ុនដែលកំណត់ដោយភាគហ៊ុនជាច្រើនហើយមានទីតាំងការិយាល័យរបស់ខ្លួននៅទីក្រុង Zurich ប្រទេសស្វីស។ ក្រុមហ៊ុនមានគោលដៅចូលរួមរយៈពេលវែងជាមួយក្រុមហ៊ុននានាក្នុងការធ្វើអោយរីកចម្រើន និងបំណុលប្តូរសេដ្ឋកិច្ចក្រោមការផ្តោតជាពិសេសលើគ្រឹះស្ថានហិរញ្ញវត្ថុទាំងឡាយណាដែលផ្តល់សេវាហិរញ្ញវត្ថុទៅដល់សហគ្រាសខ្នាតតូចបំផុត តូច និងមធ្យម ឬអតិថិជនដែលមានប្រាក់ចំណូលទាប។ ធនាគារស៊ីប៊ីលីតឺជាតិស៊ីវិល អេជី គ្រប់គ្រង និងចាត់ចែងដោយធនាគារស៊ីប៊ីលីតឺ អ៊ីនវេសមិន អេជី ដែលជាក្រុមហ៊ុនឈានមុខគេមួយក្នុងការគ្រប់គ្រងទ្រព្យសកម្មដោយឯករាជ្យនិងមានបទពិសោធន៍ជាងមួយទសវត្សរ៍ក្នុងការអភិវឌ្ឍការវិនិយោគ ហើយមានទ្រព្យសកម្មសរុបចំនួន៣ពាន់លានដុល្លារអាមេរិកគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥។

responsAbility Participations AG (rAP)

ធនាគារស៊ីប៊ីលីតឺ responsAbility គឺជាក្រុមហ៊ុនគ្រប់គ្រងទ្រព្យសកម្មដោយឯករាជ្យឈានមុខគេមួយនៅលើពិភពលោកក្នុងការអភិវឌ្ឍការវិនិយោគ និងផ្តល់ដំណោះស្រាយការគ្រប់គ្រងវិនិយោគប្រកបដោយវិជ្ជាជីវៈទៅកាន់វិស័យឯកជន និងស្ថាប័នរដ្ឋ។ ធនាគារស៊ីប៊ីលីតឺ ផ្តោតការវិនិយោគផ្នែកឥណទាននិងទ្រព្យម្ចាស់ទៅដល់ស្ថាប័នដើម្បីជម្រុញអោយមានការរីកចម្រើនសេដ្ឋកិច្ច និងប្រទេសជាតិ។ ធនាគារស៊ីប៊ីលីតឺ មានទ្រព្យសកម្មសរុប៣ ពាន់លានដុល្លារអាមេរិក ដែលបាននិងកំពុងវិនិយោគជាមួយក្រុមហ៊ុនជាង៥២០ នៅក្នុង៩០ប្រទេសទូទាំងពិភពលោក។ បង្កើតឡើងក្នុងឆ្នាំ២០០៣ ធនាគារស៊ីប៊ីលីតឺមានការិយាល័យកណ្តាលនៅក្នុងទីក្រុង Zurich និងមានទីស្នាក់ការនៅទីក្រុង Paris, Lima, Mumbai និង Nairobi។ ស្ថាប័ននេះ មានភាគទុននិកជាស្ថាប័នល្បីៗនៅក្នុងទីផ្សារហិរញ្ញវត្ថុនៃប្រទេសស្វីស និងបុគ្គលិករបស់ស្ថាប័ន។ បន្ថែមពីលើនេះធនាគារស៊ីប៊ីលីតឺ បានចុះបញ្ជីជាមួយនឹងអាជ្ញាធរគ្រប់គ្រងទីផ្សារហិរញ្ញវត្ថុនៃប្រទេសស្វីស FINMA ផងដែរ។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់ www.responsAbility.com ។

Hattha Kaksekar NGO

អង្គការហត្តាកសិករ (HKL NGO) អង្គការហត្តាកសិករមានដើមកំណើតមកពីគំរោងសន្តិសុខស្បៀងនៅឆ្នាំ១៩៩៦។ នៅក្នុងខែតុលាឆ្នាំ២០១១អង្គការនេះបានធ្វើការកែទម្រង់រចនាសម្ព័ន្ធរបស់ខ្លួនដើម្បីក្លាយទៅជាភាគទុនិករបស់ ហត្តាកសិករ លីមីតធីត។ ដូច្នេះទ្រព្យសកម្មនិងមូលធនរបស់អង្គការនេះត្រូវបានផ្ទេរចូលទៅជាទ្រព្យសកម្មរបស់ហត្តាកសិករ លីមីតធីត។ ដំបូងឡើយ ភាគហ៊ុនរបស់អង្គការ ហត្តាកសិករមានត្រឹមតែ៣៥,០១០ដុល្លារដែលស្មើនឹង៤៥%នៃភាគហ៊ុនរបស់ ហត្តាកសិករ លីមីតធីត ទាំងអស់។ ដោយសារមានការបន្ថែមទំហំទឹកប្រាក់វិនិយោគពីដៃគូខាងក្រៅអង្គការហត្តាកសិករបានបង្កើននូវដើមទុនរបស់ខ្លួនរហូតដល់១២៨,៥៥០ដុល្លារ។ គិតត្រឹមចុងឆ្នាំ២០១៥ភាគហ៊ុនរបស់អង្គការ ហត្តាកសិករ មានចំនួន ៧១១,១៤១ដុល្លារ ដែលស្មើនឹង១០.៤២% នៃភាគហ៊ុនសរុបរបស់ ហត្តាកសិករ លីមីតធីត។



សមាគមបុគ្គលិកហត្តាកសិករ (HK SA) សមាគមបុគ្គលិកហត្តាកសិករគឺជានីតិបុគ្គលដែលទទួលបានហិរញ្ញវត្ថុពីបុគ្គលិកហត្តាកសិករទាំងអស់។ រាល់បុគ្គលិកហត្តាកសិករទាំងអស់ត្រូវបានអនុញ្ញាតអោយទិញភាគហ៊ុនរបស់ហត្តាកសិករក្នុងអំឡុងពេលជាក់លាក់ណាមួយ (ជាទូទៅចាប់ពីខែមេសាដល់ខែកញ្ញា រៀងរាល់ឆ្នាំ)។ ទំហំនៃភាគលាភដែលផ្តល់ដល់បុគ្គលិកក្នុងនាមជាភាគទុនិកអាស្រ័យលើប្រាក់ចំណេញសុទ្ធរបស់ហត្តាកសិករ។ ជាទូទៅគិតត្រឹមចុងឆ្នាំ២០១៥ភាគហ៊ុនរបស់សមាគមបុគ្គលិកហត្តាកសិករនៅក្នុងក្រុមហ៊ុន ហត្តាកសិករ លីមីតធីត មានចំនួន៦៥២,៨០៧ដុល្លារអាមេរិកដែលស្មើនឹង ៩,៥០% នៃភាគហ៊ុនសរុប។



អេអិនអិមអេហ្វ-ត្រាយជំពូ (ANMF Triple Jump) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៩ដោយធនាគារ ASN Bank N.V និងអង្គការអភិវឌ្ឍន៍ Oxfam-Novib ដើម្បីផ្តល់ហិរញ្ញវត្ថុសំរាប់វិស័យមីក្រូហិរញ្ញវត្ថុ។ ដោយមានគោលដៅលើកទឹកចិត្តអោយមានការចូលរួមពីសង្គមគ្រប់លំដាប់ថ្នាក់ក្នុងទីផ្សារសេដ្ឋកិច្ចតាមបណ្តាប្រទេសកំពុងអភិវឌ្ឍន៍នានាអោយបានទូលំទូលាយ អេអិនអិមអេហ្វ បានអនុញ្ញាតអោយបុគ្គលឯកជនធ្វើការវិនិយោគក្នុងអន្តរការីហិរញ្ញវត្ថុតាមរយៈការបញ្ចេញភាគហ៊ុនយ៉ាងច្រើនដែលអាចជួយដូរបានប្រចាំថ្ងៃ។ អេអិនអិមអេហ្វ វិនិយោគដើម្បីពង្រីក និងបង្កភាពចាស់ទុំដល់អន្តរការីហិរញ្ញវត្ថុ ព្រមទាំងធ្វើប្រតិបត្តិការនៅតាមបណ្តាប្រទេសនានាក្នុងទ្វីបអាហ្វ្រិក អាស៊ី អឺរ៉ុបខាងកើត និងអាមេរិកឡាទីន។ អេអិនអិមអេហ្វ មានលទ្ធភាពផ្តល់មូលធនរយៈពេលវែង និងផ្តល់បំណុលអាទិភាព អនុបំណុលនៅក្នុងការ


វិនិយោគបន្តបន្ទាប់ ដែលមូលនិធិទាំងនោះត្រូវបានលក់អោយអតិថិជនតាមរយៈធនាគារ ASN Bank។ ទ្រព្យសកម្មរបស់ស្ថាប័ននេះត្រូវបានគ្រប់គ្រង និងចាត់ចែងដោយ Triple Jump B.V ដែលជាអ្នកឯកទេស លើការគ្រប់គ្រងវិនិយោគ និងប្រឹក្សាយោបល់ក្នុងវិស័យមីក្រូហិរញ្ញវត្ថុ។ នៅចុងឆ្នាំ២០១៥ ទ្រព្យសកម្ម សរុបរបស់អេអិសអិមអេហ្វ មានចំនួន២២៦លានអឺរ។ ទឹកប្រាក់នេះត្រូវបានគេប្រើប្រាស់ចំនួន ១៩៨លានអឺរ សំរាប់ជាបំណុលអាទិភាព អនុបំណុល និងសំរាប់ទ្រព្យម្ចាស់ក្នុងស្ថាប័នមីក្រូហិរញ្ញវត្ថុចំនួន ៩៧ នៅក្នុង ទ្វីបទាំង ០៥។ ព័ត៌មានលម្អិតលើការវិនិយោគរបស់ អេអិសអិមអេហ្វ និងមូលនិធិដទៃទៀតដែលគ្រប់គ្រង និងចាត់ចែងដោយត្រាយផលចាំសូមទស្សនា គេហទំព័រ www.triplejump.eu ។



នំរហ្វាន់ (Norfund) នំរហ្វាន់គឺជាស្ថាប័នដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលនំរវេនិងបាន ចាប់ផ្តើមប្រតិបត្តិការនៅឆ្នាំ១៩៩៨។ ក្រុមហ៊ុននេះគឺជាទម្រង់ក្រុមហ៊ុនដែលមានការទទួលខុសត្រូវមាន កំណត់ហើយសមាសភាពថ្នាក់ដឹកនាំដែលរួមមានក្រុមប្រឹក្សាភិបាល និងប្រធានក្រុមប្រឹក្សាភិបាលត្រូវ បានតែងតាំងដោយរដ្ឋាភិបាលនំរវេ។ គោលបំណងរបស់នំរហ្វាន់គឺការវិនិយោគមូលធននៅតាមក្រុមហ៊ុន ឯកជននានានៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ដែលធ្វើឱ្យក្រុមហ៊ុនទាំងនោះមានការរីកចម្រើនតាមរយៈមធ្យោ បាយដែលមាននិរន្តរភាព។ នៅចុងឆ្នាំ ២០១៥នេះនំរហ្វាន់មានដើមទុនសរុបចំនួន១,៨០០លានដុល្លារ អាមេរិកហើយរំពឹងថាដើមទុននេះនឹងកើនឡើងបន្តទៀតនៅក្នុងរយៈពេលខាងមុខ។ នំរហ្វាន់មានគម្រោង ក្លាយទៅជាមូលនិធិវិនិយោគឈានមុខគេនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ដោយធ្វើយ៉ាងណាឱ្យមានជំហរ ហិរញ្ញវត្ថុរឹងមាំរួមផ្សំជាមួយនឹងជំនាញគ្រប់គ្រងការវិនិយោគប្រកបដោយគុណភាពខ្ពស់និងបទពិសោធន៍ ទូលំទូលាយ។ នំរហ្វាន់ផ្តោតការវិនិយោគនៅក្នុងស្ថាប័នហិរញ្ញវត្ថុមូលនិធិវិនិយោគសហគ្រាសខ្នាតតូច មធ្យមវិស័យកសិកម្មនិងវិស័យថាមពលកើតឡើងវិញ។ ព័ត៌មានផ្សេងៗសូមទស្សនាគេហទំព័ររបស់ នំរហ្វាន់ www.norfund.no ។

DR. DY DAVUTH

បណ្ឌិត ឌី ដាវុធ (ឯកជន) បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកគ្រប់គ្រងពាណិជ្ជកម្មពីសាកល វិទ្យាល័យ ជាតិគ្រប់គ្រង ក្នុងឆ្នាំ១៩៩៥ ដែលមានទីតាំងនៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា។ ក្នុងឆ្នាំ ២០០១ លោកបានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញគ្រប់គ្រងពាណិជ្ជកម្មនៅសាកលវិទ្យាល័យ Utara Malaysia នៃប្រទេសម៉ាឡេស៊ី។ នៅដើមឆ្នាំ២០០៥ លោកទទួលបានសញ្ញាបត្រ ថ្នាក់បណ្ឌិត ផ្នែកទស្សនវិជ្ជាពីសាកលវិទ្យាល័យ Rutherford (សិក្សាពីចម្ងាយ) នៅរដ្ឋ Wyoming សហរដ្ឋអាមេរិក។ ជាងនេះទៅទៀត លោកមានបទពិសោធន៍ជាច្រើនឆ្នាំក្នុងតួនាទីជាច្រើនដូចជាប្រធានគណនេយ្យ និង រដ្ឋបាល នៅ JVK NAGA MOVERS បន្ទាប់មកជាប្រធានរដ្ឋបាលនិងហិរញ្ញវត្ថុ នៅស្ថាប័នមីក្រូហិរញ្ញវត្ថុ។ ក្រោយមកទៀតលោកឌី ដាវុធគឺជាសមាជិកគណៈកម្មការសំរាប់សំរួលគំរោងរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB និងជាសាកលវិទ្យាធិការងារនៃសាកលវិទ្យាល័យបៀលប្រាយ ព្រមទាំងជាប្រធានក្រុមប្រឹក្សាភិបាលវិជ្ជា សិក្សានៃសាកលវិទ្យាល័យខាងលើនេះផងដែរ។ លើសពីនេះទៀត លោកជាអ្នកឯកទេសផ្នែកអភិវឌ្ឍន៍ ពាណិជ្ជកម្មនៅក្រុមហ៊ុន SMEC International Pty. Ltd និងជាអ្នកសម្របសម្រួល និងទីប្រឹក្សាហិរញ្ញ វត្ថុអោយក្រុមហ៊ុន HLSP-Mott Macdonald Group (គម្រោង WB)។ បន្ថែមទៀត លោកបំពេញតួនាទី ជាអ្នកជំនាញហិរញ្ញវត្ថុរបស់ Maxwell Stamp ដែលជាគម្រោងរបស់ធនាគារអភិវឌ្ឍន៍អាស៊ី និងបច្ចុប្បន្ន ជាលោកជានាយករងថ្នាក់ក្រោយបរិញ្ញា។ គាត់បានវិនិយោគជាមួយហត្ថាកសិករតាំងពីឆ្នាំ២០០៤មកម្ល៉េះ។





ជួរមុខពីឆ្វេងទៅស្តាំ៖
 លោក ឡូញ ហៃ លោក Erik Peter Geurts និងលោកស្រី តាល់ ណែតអ៊ុម
 ជួរក្រោយពីឆ្វេងទៅស្តាំ៖
 លោក ប៉ាក់ សេរីឌ្យនា លោក Gor G.Gull លោក Eelco Mol និងលោក បណ្ឌិត ឌីដាវុធ



លោក Erik Peter Geurts
ប្រធានក្រុមប្រឹក្សាភិបាល

Erik Peter Geurts បានចូលរួមជាមួយក្រុមម្ចាស់ទ្រព្យដែលផ្តល់ហិរញ្ញប្បទានដល់ស្ថាប័នហិរញ្ញវត្ថុនៃ responAbility នៅក្នុងឆ្នាំ២០១៣។ គាត់មានបទពិសោធន៍ ១៧ឆ្នាំ នៅក្នុងការអភិវឌ្ឍន៍ហិរញ្ញវត្ថុដែលត្រូវបានកែច្នៃក្រោយមុនពេលគាត់ចូលរួមជាមួយ responAbility លោកជាអ្នកគ្រប់គ្រង ទ្រព្យម្ចាស់នៃមូលនិធិ ស្ថាប័នមីក្រូហិរញ្ញវត្ថុ Triple Jump។ ក្នុងអាជីពរបស់គាត់ Erik បានធ្វើការជាក្រុមប្រឹក្សាភិបាលចំនួន ៨លើក ក្នុងនោះមាន ៧ លើក គាត់ជាក្រុមប្រឹក្សាភិបាលអោយស្ថាប័នហិរញ្ញវត្ថុដែលមានសិទ្ធិទទួលប្រាក់បញ្ញើ និងជាធនាគារ ឯកទេសព្រមទាំងធនាគារពាណិជ្ជ។



លោកបណ្ឌិតឌីដាវុធ
សមាជិកក្រុមប្រឹក្សាភិបាល

លោកបណ្ឌិតឌីដាវុធ ជាទីប្រឹក្សា ប្រកបដោយបទពិសោធន៍និងជំនាញខ្ពស់ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។ ក្នុងប្រវត្តិការងារ គាត់បានធ្វើការនៅវិទ្យាស្ថានជាតិនិងអន្តរជាតិជាច្រើននានា ជាមួយនឹងតួនាទីនិងគម្រោងសំខាន់ៗ រួមមាន J VK NAGA MOVERS ធនាគារអភិវឌ្ឍន៍អាស៊ី ADB និង SMEC International ជាដើម។ លោកបណ្ឌិតឌីដាវុធបច្ចុប្បន្នមានតួនាទីជាប្រធានក្រុមប្រឹក្សាផ្នែកកម្មវិធីសិក្សា និងជានាយករងថ្នាក់ក្រោយបរិញ្ញានៅសាកលវិទ្យាល័យ វៀលប្រាយ។



លោក Eelco Mol
សមាជិកក្រុមប្រឹក្សាភិបាល

លោកEelco គឺជាអ្នកគ្រប់គ្រងវិនិយោគទុនរបស់ Triple Jump ដែលបច្ចុប្បន្នលោកជាអ្នកគ្រប់គ្រងបំណុលវិនិយោគ។ គាត់បានបម្រើការនៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុ និងហិរញ្ញវត្ថុជនបទរយៈពេល ២០ឆ្នាំ ដែលនោះក្នុងមានស្ថាប័នដូចជាអង្គការ Oxfam Novib អង្គការ FAO CDR និងមហាវិទ្យាល័យសេដ្ឋកិច្ចនៃសាកលវិទ្យាល័យWageningen។ លោកធ្លាប់ជាសមាជិកក្រុមប្រឹក្សាភិបាលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនានានៅក្នុងប្រទេសប៉េរូនិងប្រទេសមីកស៊ីកងដែរ។



លោក ឡូញ ហៃ
សមាជិកក្រុមប្រឹក្សាភិបាល

លោក ឡូញ ហៃ បានចូលនិវត្តន៍នៅខែតុលា ឆ្នាំ២០០៨ បន្ទាប់ពីបំរើការងារនៅធនាគារជាតិនៃកម្ពុជាអស់រយៈពេលជាង ២៥ឆ្នាំ។ លោកបានកាន់មុខតំណែងចុងក្រោយជា អគ្គនាយករង និងជាទីប្រឹក្សានៃអគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា។ អំឡុងពេលបំពេញការងារនៅធនាគារជាតិនៃកម្ពុជា លោក បានធ្វើការងារនៅក្នុងនាយកដ្ឋាននានាជាច្រើន និងធ្វើការងារទាក់ទងនឹងសកម្មភាពផ្នែកហិរញ្ញវត្ថុទាំងក្នុងតំបន់ និងអន្តរជាតិដែលទាំងនេះបានធ្វើឱ្យលោកទទួលបានបទពិសោធន៍ជាច្រើនទាក់ទងនឹងការងាររបស់ខ្លួន។



លោក Tor G. Gull
សមាជិកក្រុមប្រឹក្សាភិបាល

លោក Tor បានចូលនិវត្តន៍ពីតំណែងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Oikocredit នៃប្រទេសហូឡង់នៅឆ្នាំ២០១១ ។ លោក Tor បានបន្តការទំនាក់ទំនងនៅផ្នែក អភិវឌ្ឍហិរញ្ញវត្ថុតាមរយៈកិច្ចការ រយៈពេលខ្លី និងជាសមាជិកក្រុមប្រឹក្សាភិបាល។ បទពិសោធន៍ពីមុន របស់គាត់ទាំង ៤៧ ឆ្នាំ នៅក្នុងការងារ អភិវឌ្ឍន៍នៅ Tanzania និង Kenya ហើយ ១៤ឆ្នាំនៅធនាគារប្រទេសហូឡង់ផង ។ ក្នុងកំឡុងពេលនេះគាត់គឺ ជាប្រធានតំណាងនៃធនាគាររយៈពេល៣ឆ្នាំនៅ តំបន់អាស៊ីអាគ្នេយ៍ និងចិនមានទីតាំងនៅហុងកុង។



លោកស្រី តាល់ ណែអ៊ឹម
សមាជិកក្រុមប្រឹក្សាភិបាល

លោកស្រី តាល់ ណែអ៊ឹម បានចូលនិវត្តន៍នៅឆ្នាំ ២០១០ បន្ទាប់ពីលោកស្រីបានធ្វើការអស់រយៈពេល ៣០ឆ្នាំ ផ្នែកសេវាកម្មនៅធនាគារជាតិនៃកម្ពុជា ព្រមទាំងធនាគារពាណិជ្ជផងដែរ។ តួនាទីរបស់លោកស្រីចុងក្រោយ គឺជានាយិកាគ្រប់គ្រងទូទៅ សំរាប់ ០៤ នាយកដ្ឋានសំខាន់ៗ ដូចជាអគ្គនាយកដ្ឋាន ត្រួតពិនិត្យ អគ្គនាយកដ្ឋានប្រតិបត្តិការអគ្គនាយកដ្ឋានស្ថិតិ និងស្រាវជ្រាវសេដ្ឋកិច្ច និង អគ្គនាយកដ្ឋានប្តូរប្រាក់ប័ណ្ណបរទេស។



លោក ប៉ាក់ សេរីវឌ្ឍនា
សមាជិកក្រុមប្រឹក្សាភិបាល

លោក ប៉ាក់ សេរីវឌ្ឍនា គឺជាទីប្រឹក្សាប្រកបដោយវិជ្ជាជីវៈដែលកំពុងបម្រើការងារនៅហិរញ្ញវត្ថុអន្តរជាតិ (IFC) ហើយលោកក៏ជាទីប្រឹក្សាពិគ្រោះយោបល់សម្រាប់អ្នកវិនិយោគផងដែរ។ គាត់មានបទពិសោធន៍ជាង១៥ឆ្នាំក្នុងការគ្រប់គ្រងអាជីវកម្មនិងហិរញ្ញវត្ថុនៅអង្គការអន្តរជាតិនិងក្រុមហ៊ុនឯកជនដែលក្នុងនោះរួមមានធនាគារពាណិជ្ជ FMCG និងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ។

ក្នុងឱកាសនេះ គណៈកម្មាធិការស្រាវជ្រាវ និង គណៈកម្មាធិការស្រាវជ្រាវ បានប្រជុំគ្នា ដើម្បីពិភាក្សា និង យល់ព្រម លើការងារ ប្រចាំថ្ងៃ របស់គណៈកម្មាធិការស្រាវជ្រាវ និង គណៈកម្មាធិការស្រាវជ្រាវ ក្នុងឆ្នាំ ២០១៥





លោកឧកញ៉ា ហូត អៀងតុង
ប្រធានអគ្គនាយក

ឧកញ៉ា ហូត អៀងតុង គឺជាសហស្ថាបនិករបស់ ហត្ថាកសិករ លីមីតធីត ក្នុងឆ្នាំ ១៩៩៦ ហើយបានដឹកនាំស្ថាប័ននេះចាប់តាំងពីពេលនោះមក។ លោកឧកញ៉ា ហូត អៀងតុង មានបទពិសោធន៍ជាច្រើនលើវិស័យមីក្រូហិរញ្ញវត្ថុដែលជា កត្តាធ្វើឱ្យ លោកក្លាយជា ប្រតិបត្តិករយ៉ាងប៉ិនប្រសប់ទាំងក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុនៅក្នុងស្ថាប័ន។ បន្ទាប់ពីបញ្ចប់ការសិក្សាកម្រិតបរិញ្ញាបត្រលើជំនាញកសិកម្មនៅឆ្នាំ១៩៩១ លោកបានបន្តថ្នាក់ក្រោយឧត្តមផ្នែករដ្ឋបាលជំនួញពីសាកល វិទ្យាល័យបៀលប្រាយ។ ពិសេសជាងនេះទៅទៀត លោកធ្លាប់ចូលរួមនៅក្នុងសិក្ខាសាលាជាច្រើនពាក់ព័ន្ធនឹងវិស័យមីក្រូហិរញ្ញវត្ថុនៅក្រៅប្រទេសដែលមាន ដូចជា ហ្វីលីពីន សហរដ្ឋអាមេរិក ឥណ្ឌូនេស៊ី បារាំង អាឡឺម៉ង់ និងប្រទេសជាច្រើនទៀត។



កញ្ញា អ៊ឹម រណ្តិត
អនុប្រធានអគ្គនាយក និងជាអគ្គនាយិកាអភិបាលកិច្ច

កញ្ញា អ៊ឹម រណ្តិត បានចាប់ផ្តើមអាជីពការងារនៅហត្ថាកសិករក្នុងឆ្នាំ១៩៩៥ ក្នុងនាមជាក្រុមបុគ្គលិកជំនួញបង្អស់។ មុនពេលចូលរួមជាមួយហត្ថាកសិករ កញ្ញាជាបុគ្គលិកនៃអង្គការជំនឿសាសនារបស់សហរដ្ឋអាមេរិក(The American Relief Committee) និងអាជ្ញាធរបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិប្រចាំនៅប្រទេសកម្ពុជា (UNTACT)។ កញ្ញា អ៊ឹម រណ្តិតបានបញ្ចប់ការ សិក្សាថ្នាក់បរិញ្ញាបត្រលើជំនាញគណនេយ្យនៅឆ្នាំ១៩៩៥ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ពីសាកលវិទ្យាល័យបៀល ប្រាយនៅខែសីហា ឆ្នាំ២០០៨ រួមទាំងការចូលរួមក្នុងវគ្គបណ្តុះបណ្តាលនានាលើវិស័យហិរញ្ញវត្ថុ និងវិស័យពាក់ព័ន្ធដទៃទៀតទាំងក្នុងនិងក្រៅប្រទេស។



លោក ម៉ុច សុខមេត្រី
អនុប្រធានអគ្គនាយក និងជាអគ្គនាយកអភិវឌ្ឍ អាជីវកម្ម

លោក ម៉ុច សុខមេត្រី ត្រូវបានដំឡើងតួនាទីជាអនុប្រធានអគ្គនាយក និងអគ្គនាយកអភិវឌ្ឍអាជីវកម្ម នៅខែមករាឆ្នាំ២០១៤ បន្ទាប់ពីបំពេញធ្វើការងារអស់រយៈពេល៨ឆ្នាំនៅ ហត្ថាកសិករ នៅនាយកដ្ឋានម៉ាយីតធីនិងស្រាវជ្រាវ និងការគ្រប់គ្រងហានិភ័យ។ លោកមានបទពិសោធន៍យ៉ាងទូលំទូលាយលើការងារម៉ាយីតធីនការគ្រប់គ្រងស្លាកសញ្ញា ការគ្រប់គ្រងទំនាក់ទំនងអតិថិជន និងការគ្រប់គ្រងហានិភ័យ និងប្រតិបត្តិការ ។ នៅឆ្នាំ២០១៣ លោកមេត្រី ទទួលបានសញ្ញាបត្រជាអ្នកជំនាញផ្នែកគ្រប់គ្រងហានិភ័យនៃសាលាប្រៀបធៀបហិរញ្ញវត្ថុនិងគ្រប់គ្រង។



លោក រដ្ឋ សារុណ
អនុប្រធានអគ្គនាយក និងជាអគ្គនាយកហិរញ្ញវត្ថុ

លោក រដ្ឋ សារុណ បានចូលបម្រើការងារនៅហត្ថាកសិករនៅខែមិថុនា ឆ្នាំ២០០៧ ជាជំនួយការនាយកគ្រប់គ្រងទូទៅ និងជាលេខាធិការក្រុមប្រឹក្សាភិបាល ។ បន្ទាប់មកទៀត លោកត្រូវបានតែងតាំងជាអនុប្រធាននាយកប្រតិបត្តិ និងអគ្គនាយកហិរញ្ញវត្ថុនៅខែកញ្ញាឆ្នាំ២០១១ ជាមួយតួនាទីបន្ថែមជា អ្នកគ្រប់គ្រងគម្រោងការអនុវត្តប្រព័ន្ធថ្មីនិងការសម្របសម្រួល។ លោក សារុណ មានបទពិសោធន៍យ៉ាងទូលំទូលាយជាង១៥ឆ្នាំលើផ្នែកជាច្រើនរួមមាន គណនេយ្យ ហិរញ្ញវត្ថុ រចនាគារ ការធ្វើផែនការអាជីវកម្មនិងគម្រោងថវិកា ការទំនាក់ទំនងវិនិយោគិន សវនកម្មផ្ទៃក្នុងនិងការត្រួតពិនិត្យការកែលម្អបន្ត ការគ្រប់គ្រងធនធានមនុស្ស រដ្ឋបាល អាជីវកម្មនិងដៃគូបច្ចេកវិទ្យា និងប្រតិបត្តិការឥណទានក្នុងវិស័យមីក្រូហិរញ្ញវត្ថុ។



លោក រស់ វ៉ុល

អនុប្រធានអគ្គនាយក និងជាអគ្គនាយកសវនកម្ម ផ្ទៃក្នុង

លោក រស់ វ៉ុល ត្រូវបានតែងតាំងជាអនុប្រធានអគ្គនាយក និងជាអគ្គនាយកសវនកម្មផ្ទៃក្នុងនៅឆ្នាំ២០១៥។ លោកមានបទពិសោធន៍ជាង៨ឆ្នាំនៅក្នុងផ្នែកសវនកម្មផ្ទៃក្នុងនិងការគ្រប់គ្រងសាខា។ លោកទទួលបាន បរិញ្ញាបត្រជាន់ខ្ពស់ពី Preston University នៅឆ្នាំ១៩៩៨ ហើយគាត់ទទួលបានបរិញ្ញាបត្រ ជំនាញគ្រប់គ្រងនៅសាកលវិទ្យាល័យ Maharishi Verdic University ក្នុងឆ្នាំ១៩៩៨។



លោក ទូច លីណា

អនុប្រធានអគ្គនាយក និងជាអគ្គនាយកប្រតិបត្តិការ

លោក ទូច លីណា ត្រូវបានតែងតាំងជាអនុប្រធានអគ្គនាយក និងជាអគ្គនាយកប្រតិបត្តិការនៅឆ្នាំ២០១៣ ក្រោយពេលចាប់ផ្តើមអាជីពការងារជាមួយហត្ថាកសិករនៅខែមីនាឆ្នាំ២០០៥ ។ គាត់ទទួលខុសត្រូវរាល់ប្រតិបត្តិការរបស់ហត្ថាកសិករ ដូចជាឥណទានសន្សំ និងការអភិវឌ្ឍអាជីវកម្ម និងគ្រប់គ្រងសាខា។ លោក លីណា បានបញ្ចប់ការសិក្សាពីវិទ្យាស្ថានជាតិគ្រប់គ្រងក្នុងឆ្នាំ ២០០៣ ហើយលោកបានចូលរួមក្នុងកម្មវិធីបណ្តុះបណ្តាលជាច្រើនទាំងក្នុង និងក្រៅប្រទេសដូចជា ហ្វីលីពីន វៀតណាម និងលុចហ្សែមប៊ែកជាដើម។



លោក បុង បិនលី

នាយកបច្ចេកវិទ្យាព័ត៌មាន

លោក បុង បិនលី បានចូលរួមជាមួយហត្ថាកសិករក្នុងខែធ្នូ ឆ្នាំ២០០២ ជាមួយជំនាញលើបេដ្ឋានធនាសម្ព័ន្ធប្រព័ន្ធបច្ចេកវិទ្យា។ ក្រៅពីការសិក្សានៅសាកលវិទ្យាល័យគាត់បន្តស្វែងរកចូលរួមការបណ្តុះជំនាញផ្សេងៗក្នុងវិស័យបច្ចេកវិទ្យាព័ត៌មានវិទ្យាដើម្បីពង្រឹងបន្ថែមលើជំនាញនិងបទពិសោធន៍ផ្នែកបច្ចេកទេសរបស់គាត់។ គាត់បានចូលរួមវគ្គសិក្សាជាច្រើនទាំងនៅក្នុងស្រុកនិងក្រៅប្រទេសរួមមាន ប្រទេសជប៉ុន ហុងកុង ម៉ាឡេស៊ី និងសហរដ្ឋអាមេរិក ។



លោក ជីន បូរណច័ន្ទប្លាត់

នាយកនីតិកម្ម និងលេខាធិការ

លោក ជីន បូរណច័ន្ទប្លាត់ បានចូលបំរើការងារនៅហត្ថាកសិករនៅខែធ្នូ ឆ្នាំ២០១១ ក្នុងតួនាទីជានាយកនីតិកម្ម និងលេខាធិការ។ លោកមានបទពិសោធន៍ជាង ១០ឆ្នាំ នៅធនាគារពាណិជ្ជកម្ម។ លោក ច័ន្ទប្លាត់ បានទទួលសញ្ញាបត្រថ្នាក់បរិញ្ញាបត្រនីតិករជន និងថ្នាក់អនុបណ្ឌិតពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។



លោកស្រី អ៊ិន សុផាតា
នាយិកាភូមិសាស្ត្រ

លោកស្រី អ៊ិន សុផាតា បានចូលបំពេញការងារនៅហត្ថាភូមិសាស្ត្រនៅឆ្នាំ ២០០១។ អ្នកស្រីធ្លាប់មានតួនាទីជាច្រើនទាំងនៅកម្រិតសាខា និងការិយាល័យកណ្តាល។ នៅឆ្នាំ២០១២ អ្នកស្រីត្រូវបានតែងតាំងជានាយិកាភូមិសាស្ត្រ។ អ្នកស្រីទទួលបាន សញ្ញាបត្រថ្នាក់បរិញ្ញាបត្រផ្នែក គណនេយ្យនៅឆ្នាំ២០០៧ និងបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគណនេយ្យ និងហិរញ្ញវត្ថុពីសាកលវិទ្យាល័យវៀលប្រាយក្នុងឆ្នាំ ២០១១។ លើសពីនេះអ្នកស្រីបានចូលរួមនៅក្នុងវគ្គបណ្តុះ បណ្តាលជាច្រើនមានការធ្វើគម្រោងថវិកាវិភាគហិរញ្ញវត្ថុ គោលការណ៍គណនេយ្យ និងហិរញ្ញវត្ថុនៅក្នុងស្ថាប័នមីក្រូហិរញ្ញវត្ថុ វាយតម្លៃឥណទានសវនកម្មផ្ទៃក្នុងហិរញ្ញវត្ថុពាណិជ្ជកម្មនិងមុខវិជ្ជាផ្សេងៗទៀត។



លោក កែវ គឹមហ៊ុត
នាយកម៉ាយ៉ែតធីង និងស្រាវជ្រាវ

លោក កែវ គឹមហ៊ុត លោកត្រូវបានតែងតាំងជា នាយកម៉ាយ៉ែតធីងនៅខែមករា ឆ្នាំ២០១៣ ។ មុនចូលរួមជាមួយហត្ថាភូមិសាស្ត្រ លោកមានបទពិសោធន៍៦ឆ្នាំនៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុ ជាពិសេសផ្នែកស្រាវជ្រាវទីផ្សារ ម៉ាយ៉ែតធីង និងការអភិវឌ្ឍន៍ផលិតផលហិរញ្ញវត្ថុ ទាំងផលិតផលឥណទាន និងមិនមែនឥណទាន។ បច្ចុប្បន្ន លោកកំពុងតែបន្តការសិក្សាបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យបញ្ញាសាស្ត្រ លើជំនាញការ គ្រប់គ្រងទីផ្សារ។



លោក កែ សុភ័ក្ត្រ
នាយកគាំទ្រសាខា

លោក កែ សុភ័ក្ត្រ ត្រូវបានតែងតាំងជានាយក នាយកដ្ឋានគាំទ្រសាខានៅខែកុម្ភៈ ឆ្នាំ២០១៥ បន្ទាប់ពី បាន ឆ្លងកាត់បទពិសោធន៍ជិត ១០ឆ្នាំ ជាមួយការងារគ្រប់គ្រងសាខាកិច្ចការម៉ាយ៉ែតធីង និងការគ្រប់គ្រងហានិភ័យ។ គាត់ បានបញ្ចប់ថ្នាក់បរិញ្ញាបត្រ ជំនាញគណនេយ្យ និងហិរញ្ញវត្ថុ ពីសាកលវិទ្យាល័យ វៀលប្រាយក្នុងឆ្នាំ២០០៦ និងបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកជំនាញគ្រប់គ្រង ពីសាកលវិទ្យាល័យ ភូមិន្ទនីតិសាស្ត្រ និង វិទ្យាសាស្ត្រសេដ្ឋកិច្ចក្នុងឆ្នាំ២០១១។



លោក លាង គឹមហ៊ុត
នាយកសហគ្រាសឥណទាន ខ្នាតតូច និងមធ្យម

លោក លាង គឹមហ៊ុត ត្រូវបានតែងតាំង តាំងជាអ្នកគ្រប់គ្រងឥណទានសហគ្រាសខ្នាតតូច និងមធ្យមនៅនាយកដ្ឋានឥណទាននៃ ការិយាល័យកណ្តាលនៅខែមករា ឆ្នាំ២០១៤ បន្ទាប់ពីបម្រើការងារតាំងពីឆ្នាំ២០០៦។ គាត់មានបទពិសោធន៍យ៉ាងទូលំទូលាយនៅក្នុងការវិភាគឥណទាន ការត្រួតពិនិត្យឥណទាន ការគ្រប់គ្រងសាខា និងការគ្រប់គ្រងប្រាក់កម្ចីខ្នាតតូច និងមធ្យម។ លោក គឹមហ៊ុត ទទួលបានបរិញ្ញាបត្រ ផ្នែកគណនេយ្យ នៅឆ្នាំ២០០៧ និងបរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រងទូទៅ ពីសាកលវិទ្យាល័យ វៀលប្រាយកាល ពី ឆ្នាំ២០១៣។



លោក លី ស៊ីវ៉ែន
នាយកឥណទាន

បន្ទាប់ពីចាប់ផ្តើមអាជីពការងារជាមួយហត្ថាកសិករខែឧសភា ឆ្នាំ២០០០ លោក លី ស៊ីវ៉ែន ទទួលបានតំណែងថ្មីជានាយកឥណទាននៅឆ្នាំ២០១១។ ក្រៅពីនេះ លោកមានបទពិសោធន៍ ជាង ៨ឆ្នាំ ជាមួយនឹងធនាគារជាតិនៃកម្ពុជា ក្នុងខេត្តកំពង់ធំ និងមន្ទីរសាធារណៈកា និងដឹក ជញ្ជូនក្នុងខេត្តសៀមរាប។ លោកបានបញ្ចប់ការ សិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ ខ្ពស់នៅសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ខេត្តបន្ទាយមានជ័យ។



លោក អ៊ូ គឹមថុន
នាយកប្រាក់បញ្ញើ-សន្សំ

លោក អ៊ូ គឹមថុន ទទួលបានតំណែងជានាយកប្រាក់បញ្ញើសន្សំនៅឆ្នាំ២០១៣ ។ លោកមាន បទពិសោធន៍ច្រើនជាង៨ឆ្នាំនៅក្នុងការវិភាគឥណទាន គ្រប់គ្រងឥណទាន និងការងារគ្រប់គ្រង សាខា។ លោកទទួលបានបរិញ្ញាបត្រគ្រប់គ្រងរដ្ឋបាលជំនួញលើជំនាញការគ្រប់គ្រងទូទៅ និង បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យបៀលប្រាយ ផ្នែកហិរញ្ញវត្ថុ និងធនាគារ។



លោក អ៊ូ ជលសក្កិ
នាយកសវនកម្មផ្ទៃក្នុង

លោក អ៊ូ ជលសក្កិ កំពុងបំពេញតួនាទីជានាយកសវនកម្មផ្ទៃក្នុង ទទួលបន្ទុកការងារហើយ ភាគច្រើនជាប់ពាក់ព័ន្ធនៅនាយកដ្ឋានពិគ្រោះ នាយកដ្ឋានគ្រប់គ្រងហានិភ័យនិងប្រតិបត្តិតាម និងនាយកដ្ឋានសវនកម្មផ្ទៃក្នុង។ លោកទទួលបាន បរិញ្ញាបត្រផ្នែកគណនេយ្យ ពីវិទ្យាស្ថាន ជាតិគ្រប់គ្រង និងបរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកហិរញ្ញវត្ថុ និងធនាគារ ពីសាកលវិទ្យាល័យ បៀលប្រាយ។



លោកស្រី អ៊ុក ម៉ាលីនី
នាយិកាហិរញ្ញវត្ថុ

លោកស្រី អ៊ុក ម៉ាលីនី ចូលរួមជាមួយហត្ថាកសិករនៅខែតុលា ឆ្នាំ២០១២ ជានាយករង ហិរញ្ញវត្ថុ។ មុនធ្វើការនៅហត្ថាកសិករ លោកស្រីបានចំណាយពេល ៧ឆ្នាំ នៅ KPMG Cambodia Ltd. ដែលធ្វើការទៅ លើសវនកម្មនៃអាជីវកម្មរោងចក្រ ស្ថាប័នមីក្រូហិរញ្ញវត្ថុ ធនាគារ ធនាគាររ៉ាប់រង និងសេវាកម្មផ្សេងៗទៀត។ លោកស្រីទទួលបានសញ្ញាបត្របញ្ជាក់ពី បច្ចេកទេសគណនេយ្យ និងសវនករនៅឆ្នាំ២០០៧ និងសញ្ញាបត្រជាន់ខ្ពស់ផ្នែកគណនេយ្យ ពី CamEd Business School នៅដើមឆ្នាំ២០១៣ ។ បច្ចុប្បន្ន លោកស្រីបានបន្តការសិក្សា លើ ACCA បន្ថែមទៀត។ ហើយនៅខែឧសភាឆ្នាំ២០១៣ លោកស្រីត្រូវបានតែងតាំងជា នាយិកា ហិរញ្ញវត្ថុ។



លោក ជាត ច័ម៉ាស់
នាយករដ្ឋបាល

លោក ជាត ច័ម៉ាស់ បានចាប់ផ្តើមអាជីពការងារក្នុងតំណែងជាប្រធាននាយកដ្ឋានរដ្ឋបាលនៅឆ្នាំ២០០៩។ លោកមានបទពិសោធន៍ការងារជាង៥ឆ្នាំនៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុផ្នែករដ្ឋបាល និងធនធានមនុស្ស។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង រួមគ្នាជាមួយនឹងជំនាញក្នុងការគ្រប់គ្រងបុគ្គលិក ភាពជាអ្នកដឹកនាំ ការទំនាក់ទំនងរដ្ឋបាល និងការគ្រប់គ្រងធនធានមនុស្ស។



លោក ជាន សុវិទ្យា
នាយកធានីលំហែង

លោក ជាន សុវិទ្យា ចូលបម្រើការងារនៅហត្ថាកសិករនៅខែមេសា ឆ្នាំ២០០៥ ក្នុងតួនាទីជានាយករងផ្នែកព័ត៌មានវិទ្យា។ បន្ទាប់មក លោកបាន ទទួលតំណែងជានាយករងការងារគ្រប់គ្រងគម្រោងនៃសេវាអេធីអឹម និងសេវាធនាគារចល័តនៅ ឆ្នាំ២០១២ ហើយត្រូវបានតែងតាំងជាតួនាទីជានាយកធានីលំហែង ប្រចាំឆ្នាំ២០១៤។ មុនចូលធ្វើការ នៅ ហត្ថាកសិករ លោកសុវិទ្យា ចំណាយពេលជាង ២ឆ្នាំនៅក្នុងវិស័យ ICT រួមមានផ្នែកបច្ចេកទេស ការអភិវឌ្ឍ Software និងការគ្រប់គ្រង ដំណោះស្រាយការអភិវឌ្ឍអាជីវកម្ម។ លោកបានបញ្ចប់បរិញ្ញាបត្រផ្នែកគណនេយ្យនៅ ឆ្នាំ១៩៩៨ និងទទួលបានបរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រ ពីសាកលវិទ្យាល័យភ្នំពេញនៅឆ្នាំ២០០២ និងបានចូលរួមវគ្គបណ្តុះបណ្តាលជាច្រើនដូចជាប្រព័ន្ធ Microbanker នៅប្រទេសថៃ Oracle Flexcube (ប្រព័ន្ធ Core Banking របស់ហត្ថាកសិករ) Wincor ATM, BPC SmartVista Switch System ភាពជាអ្នកដឹកនាំជាដើម។ គាត់បានបន្តបរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងសេដ្ឋកិច្ច ក្នុងផ្នែកហិរញ្ញវត្ថុ និងធនាគារ។



លោក សេម សោភ័ណ
នាយកធនធានមនុស្ស

លោក សេម សោភ័ណ បានចូលបម្រើការងារនៅហត្ថាកសិករនៅខែធ្នូ ឆ្នាំ២០១០ ក្នុងតួនាទីជាប្រធាន នាយកដ្ឋានធនធានមនុស្ស។ លោកមានបទពិសោធន៍ការងារជាង ២៧ឆ្នាំ ក្នុងវិស័យផ្សេងៗរួមមាន ការគ្រប់គ្រងធនធានមនុស្ស ការអភិវឌ្ឍន៍ស្ថាប័ន និងការធ្វើផែនការធនធានមនុស្សនិងភាពជាអ្នកដឹកនាំ។ លោក សោភ័ណ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់លើជំនាញ ការអភិវឌ្ឍន៍លើភាពជាអ្នកដឹកនាំពី សាកលវិទ្យាល័យ Eastern University ក្នុងរដ្ឋ Philadelphia នៃសហរដ្ឋអាមេរិកនិងបរិញ្ញាបត្រលើជំនាញនីតិសាស្ត្រពីសាកលវិទ្យាល័យនីតុននៅទីក្រុងភ្នំពេញប្រទេសកម្ពុជា។



លោក ស៊ិន សាវ៉ាង
នាយកអភិវឌ្ឍផលិតផល

លោក ស៊ិន សាវ៉ាង ត្រូវបានតែងតាំងជានាយកអភិវឌ្ឍផលិតផលនៅខែមេសា ឆ្នាំ២០១៤។ លោកមានបទពិសោធន៍ការងារ១២ឆ្នាំ ក្នុងវិស័យមីក្រូហិរញ្ញវត្ថុលើការគ្រប់គ្រងឥណទាន ការគ្រប់គ្រងសាខា។ លោកឆ្លងកាត់ការសិក្សាថ្នាក់បរិញ្ញាបត្រនិងបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងអាជីវកម្ម ជាមួយនឹងការចូលរួម សិក្ខាសាលាជាច្រើនដែលទាក់ទងទៅនឹងការគ្រប់គ្រងប្រតិបត្តិការឥណទាន គ្រប់គ្រងនាយកសាខាអភិវឌ្ឍផលិតផល ភាពជាអ្នកដឹកនាំ និងការគ្រប់គ្រង។



លោកស្រី ប៊ុន ឈូនីជា
នាយិកាគ្រប់គ្រងផ្ទះកិច្ចសង្គម

លោកស្រី ប៊ុន ឈូនីជា ត្រូវបានតែងតាំងជានាយិកាគ្រប់គ្រងផ្ទះកិច្ចសង្គមនៅខែមករា ឆ្នាំ ២០១៥។ លោកស្រីមានចំណេះដឹងទូលំទូលាយ និងជំនាញពិសេសខាងពិធីការ ការគ្រប់គ្រងការិយាល័យ ទូទាត់សំណង និងអត្ថប្រយោជន៍ យុទ្ធសាស្ត្រថែរក្សាបុគ្គលិក ការបណ្តុះបណ្តាល និងបង្កើនសមត្ថភាពដល់បុគ្គលិក ការវាយតម្លៃសកម្មភាពការងារ ច្បាប់ការងារ ទំនាក់ទំនងឧស្សាហកម្ម និងគោលនយោបាយ ធនធានមនុស្ស ការទំនាក់ទំនងសម័យទំនើប ម៉ាយីតធីង និងប្រតិបត្តិការអាជីវកម្ម។ លោកស្រីបានបញ្ចប់បរិញ្ញាបត្រ ផ្នែកហិរញ្ញវត្ថុ និងធនាគារ និងTEF ព្រមទាំងបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រង។



លោកស្រី ឆេង សុគន្ធ
នាយិកានាយកដ្ឋានគ្រប់គ្រងហានិភ័យ និងប្រតិបត្តិការ

លោកស្រី ឆេង សុគន្ធ បានចាប់ផ្តើមការងារនៅ ហត្ថាកសិករនៅខែមេសា ឆ្នាំ២០១៥ ក្នុងតួនាទីជា នាយិកា នាយកដ្ឋាន ហានិភ័យនិងប្រតិបត្តិការ ។ មុនពេលចូលបម្រើការងារនៅ ហត្ថាកសិករ លោកស្រី បានឆ្លងកាត់បទពិសោធន៍៩ឆ្នាំ នៅធនាគារមួយ។ លោកស្រីបានចូលរួមសិក្សា វគ្គបណ្តុះបណ្តាលជាច្រើនដែលមានដូចជា ការកំណត់ហានិភ័យក្នុងវិស័យធនាគារនិងមីក្រូហិរញ្ញវត្ថុ ផែនការនិរន្តរភាពអាជីវកម្ម ការគ្រប់គ្រងបង្ការហានិភ័យ ភតិសន្យាហិរញ្ញវត្ថុ ហិរញ្ញប្បទានពាណិជ្ជកម្មលើជំនួញ ឥណទាន ផ្នែកទីផ្សារ និងវគ្គភាសាអង់គ្លេសជាដើម ។ លោកស្រីទទួលបានបរិញ្ញាបត្រ ផ្នែកព័ត៌មានវិទ្យា ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅឆ្នាំ២០០៦ ព្រមទាំងបានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកហិរញ្ញវត្ថុ និងធនាគារ ពីសាកលវិទ្យាល័យជាតិគ្រប់គ្រង នៅឆ្នាំ២០១១។



លោក លេង វិសុត
នាយកគ្រប់គ្រងប្រព័ន្ធព័ត៌មាន

លោក លេង វិសុត បានចូលបម្រើការងារក្នុងតួនាទីជាអ្នកសរសេរកម្មវិធីនៅ ហត្ថាកសិករ នៅខែឧសភា ឆ្នាំ ២០០៩ ។ តាមរយៈការងាររបស់លោក លោក លេង វិសុតត្រូវបានតែងតាំងទៅកាន់តំណែងសំខាន់ៗបន្តបន្ទាប់ ។ លោក វិសុត មានបទពិសោធន៍លើការអភិវឌ្ឍកម្មវិធីស្វ័យប្រវត្តិ និងកម្មវិធីថ្មីៗជាច្រើន ដើម្បីសម្រួលទិន្នន័យពីប្រព័ន្ធ MBWIN ចូលទៅក្នុងប្រព័ន្ធ Oracle របស់ក្រុមហ៊ុន។ បន្ទាប់ពីបញ្ចប់ពីសាកលវិទ្យាល័យ លោក វិសុត បានចូលរួមវគ្គបណ្តុះបណ្តាលជាច្រើនដូចជា រដ្ឋបាលទិន្នន័យមូលដ្ឋានOracle ការអភិវឌ្ឍកម្មវិធី ការធ្វើផែនការយុទ្ធសាស្ត្រ ការប្រាស្រ័យទាក់ទងអន្តរបុគ្គល និង IFRសម្រាប់ខ្នាតតូចនិងមធ្យម។



លោក លាង សៀប
នាយកនាយកដ្ឋានធានាគុណភាពសវនកម្មផ្ទៃក្នុង

លោក លាង សៀប ទទួលបានតួនាទីជានាយក នាយកដ្ឋាន សវនកម្មផ្ទៃក្នុង នៅខែមេសា ឆ្នាំ ២០១៥ ។ លោកសៀបបានទទួល សញ្ញាបត្របរិញ្ញាបត្រ ផ្នែកគណិតវិទ្យាពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅឆ្នាំ២០០៣ ហើយទទួលបាន បរិញ្ញាបត្រផ្នែកអភិវឌ្ឍន៍សេដ្ឋកិច្ចនៃសាកលវិទ្យាល័យ ភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច នៅឆ្នាំ ២០០៥។ លោកបានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកហិរញ្ញវត្ថុ ពីសាកលវិទ្យាល័យជាតិគ្រប់គ្រង នៅឆ្នាំ២០០៩។



លោក ជូ ស្រុយ
នាយកនាយកដ្ឋានអភិវឌ្ឍន៍បុគ្គលិក

លោក ជូ ស្រុយ ត្រូវបានតែងតាំងជាថ្មី ក្នុងមុខតំណែង អគ្គនាយកនៃ នាយកដ្ឋានអភិវឌ្ឍន៍បុគ្គលិក នៅខែមេសាឆ្នាំ២០១៥។ លោកមានបទពិសោធន៍យ៉ាងទូលំទូលាយ ខាងផ្នែកអភិវឌ្ឍន៍ និងបណ្តុះបណ្តាល ទាំងក្រុមហ៊ុនឯកជន ក៏ដូចជាអង្គការក្រៅរដ្ឋាភិបាលដែលមានដូចជា Amret MFI , RTI-CSCS, នឹង PIO។ លោកស្រុយ បានទទួលសញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែក គ្រប់គ្រង នៃសាកលវិទ្យាល័យអាស៊ីអឺរ៉ុប និងទទួលបានសញ្ញាបត្រ បរិញ្ញាបត្រផ្នែក គ្រប់គ្រង និងអភិវឌ្ឍន៍កម្មវិធីពីសាកលវិទ្យាល័យ ហៀលហ្គាយ។



ហត្ថាកសិករ លីមីតធីត ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយដែលធ្វើប្រតិបត្តិការនៅទូទាំងប្រទេសប្រកបដោយគុណភាពនិងតម្លាភាព។ ដោយផ្អែកលើចក្ខុវិស័យនិងបេសកកម្មរបស់ក្រុមហ៊ុនហត្ថាកសិករបានប្តេជ្ញាចិត្តក្នុងការផ្តល់នូវសេវាកម្មហិរញ្ញវត្ថុសមស្របមួយដល់អតិថិជនទាំងនៅជនបទនិងទីក្រុង។ ដើម្បីបំពេញតាមតម្រូវការពីអតិថិជន ផលិតផលនិងសេវាកម្មជាច្រើនត្រូវបានបង្កើតឡើង និងផ្សព្វផ្សាយយ៉ាងទូលំទូលាយក្នុងនោះមានដូចជា ឥណទានសម្រាប់សហគ្រាសខ្នាតតូចបំផុត ខ្នាតតូច ខ្នាតមធ្យម និង ធំ រួមផ្សំជាមួយសេវាដាក់ប្រាក់សេវាប្រាក់បញ្ញើសន្សំ និងសេវាផ្សេងទៀត។

អតិថិជនសកម្មហត្ថាកសិករគឺជាក្រុមមនុស្សដែលមានអាយុពី២៦ ទៅ ៥៥ឆ្នាំ ដែលភាគច្រើនបានបញ្ចប់មធ្យមសិក្សា។ ពួកគេគឺជាមេគ្រួសារដែលរកចំណូលចិញ្ចឹមគ្រួសារតាមរយៈមុខរបរដូចជា កសិកម្ម លក់ដូរ ជំនួញ សេវាខ្នាតតូច ការងារកាត់ដេរ និងមុខរបរផ្សេងៗទៀត។



អតិថិជនភាគច្រើនរបស់ហត្ថាកសិករមានគ្រួសារនិងកូនក្នុងបន្ទុក។ ជាមធ្យមពួកគេមានសមាជិកប្រមាណ៤,៧៦ ក្នុងគ្រួសារ ហើយសមាជិក២,៥៧នាក់ ជាអ្នករកចំណូល។ អតិថិជនជាត្រ្រីមានអត្រាខ្ពស់ជាងអតិថិជនជាបុរសក្នុងការទទួលយកផលិតផលនិងសេវាកម្មហត្ថាកសិករ យោងទៅលើតួនាទីសំខាន់របស់ពួកគេនៅក្នុងការគ្រប់គ្រងសាច់ប្រាក់របស់ក្រុមគ្រួសារ។

ឥណទានខ្នាតតូចបំផុតនិងឥណទានខ្នាតតូចទទួលបានភាពជោគជ័យនៅក្នុងចំណោមអតិថិជនដែលរស់នៅក្នុងតំបន់ជនបទ ខណៈពេលដែលឥណទានខ្នាតមធ្យមនិងធំទទួលបានការគាំទ្រពីអតិថិជនដែលកំពុងរស់នៅក្នុងទីរួមខេត្តនិងទីក្រុង។ ហត្ថាកសិករ បានផ្តល់គោលនយោបាយដែលបត់បែនតាមវិធីសាស្ត្រការស្នើសុំប្រាក់កម្ចីនិងការទូទាត់សង។ ការប្រមូលទិន្នន័យបានបង្ហាញថាអតិថិជនមានការពេញចិត្តនៃការសងឥណទានរំលោះជាប្រចាំខែជាងការប្រាក់ដើមដុល។

ចំណែកទីផ្សារ

ក្នុងនាមជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលមានប្រតិបត្តិការយូរជាងគេនៅក្នុងប្រទេសកម្ពុជា ហត្ថាកសិករក្សាបាននូវភាពជាអ្នកនាំមុខគេក្នុងទីផ្សារសង្គម។ តាមចំណាត់ថ្នាក់ដោយសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) នៅក្នុងឆ្នាំ ២០១៥ ហត្ថាកសិករ ស្ថិតនៅក្នុងចំណោមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកំពូលទាំង៥ ដែលទទួលបានចំណែកទីផ្សារធំនៅក្នុងលក្ខខណ្ឌនៃការបញ្ចេញឥណទាននិងការប្រមូលប្រាក់បញ្ញើសន្សំ។

ជាមួយនឹងមូលដ្ឋានអតិថិជនប្រមាណ ៣៣០៧៦៨ នាក់ លើសេវាកម្មប្រាក់បញ្ញើសន្សំនិងឥណទាន (CMA, ២០១៥), ចំណែកទីផ្សារហត្ថាកសិករបានឈានដល់ ១២% នៃឥណទានសរុបនិង ១៨% សម្រាប់ប្រាក់បញ្ញើសន្សំសរុបក្នុងទីផ្សារ។



ម៉ាស៊ីនដឹកនាំស្រាវជ្រាវ



សកម្មភាពស្រាវជ្រាវ និងវិភាគទីផ្សារបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់ជូននូវទិដ្ឋភាពទូទៅរបស់ទីផ្សារតាមរយៈការផ្តល់ព័ត៌មានសំខាន់អំពីនិន្នាការ និងការបោះឆ្នោតរបស់តម្រូវការទីផ្សារសកម្មភាពប្រកួតប្រជែង និងទំហំទីផ្សារ។ ក្នុងកិច្ចសហការជាមួយនាយកដ្ឋានទំនាក់ទំនងពាណិជ្ជកម្ម និងការអភិវឌ្ឍផលិតផល បុគ្គលិកនៃនាយកដ្ឋានម៉ាស៊ីនដឹកនាំស្រាវជ្រាវបានវិភាគទិន្នន័យទាំងអស់ដែលប្រមូលបានពីភាគីពាក់ព័ន្ធដើម្បីអភិវឌ្ឍនិងកែលម្អផលិតផល និងសេវាកម្មគោលដៅបំពេញតាមតម្រូវការរបស់អតិថិជន។

យុទ្ធសាស្ត្រដើម្បីជួយដល់ការបង្កើតអត្តសញ្ញាណយើងរបស់ ហត្ថាកសិករ និងផលិតផលស្នូលអោយស្ថិតនៅក្នុងចិត្តរបស់អតិថិជន។ ការផ្សព្វផ្សាយបានបញ្ជូនសារទៅកាន់ទីផ្សារគោលដៅបាច់ដោយណែនាំផលិតផលថ្មី និងលើកកម្ពស់ការយល់ដឹងរបស់អតិថិជនអំពីស្ថាប័ន។

សកម្មភាពបម្រើសេវាកម្មអតិថិជនបានក្លាយជាចំណុចសំខាន់នៃការប្រកួតប្រជែងរវាងស្ថាប័នមីក្រូហិរញ្ញវត្ថុនីមួយៗ បន្ថែមលើអត្ថប្រយោជន៍ស្នូលដែលមានស្រាប់។ ការបម្រើសេវាកម្មអតិថិជនត្រូវបានចាត់ទុកជាកត្តានៃប្រកួតប្រជែងដែលមិនអាចលួចចម្លងគ្នាមកពីស្ថាប័នមួយទៅស្ថាប័នមួយទៀតស្របពេលដែលអតិថិជនកំពុងផ្តល់តម្លៃខ្ពស់លើកត្តានេះ។ ដើម្បីឆ្លើយតបទៅនឹងនិន្នាការទីផ្សារខាងលើ ហត្ថាកសិករបានបង្កើតគោលនយោបាយនីតិវិធី និងគោលការណ៍បម្រើសេវាកម្មអតិថិជន ដើម្បីធានាថាបុគ្គលិកជួរមុខបម្រើអតិថិជនរបស់ខ្លួន ជាមួយសេវាកម្មល្អឥតខ្ចោះ។ ហត្ថាកសិករបានបំពាក់សម្ភារៈបច្ចេកវិទ្យាទំនើបដូចជា ប្រព័ន្ធដងចាំ ក្រុមការងារបម្រើសេវាកម្មអតិថិជន ប្រព័ន្ធគ្រប់គ្រងនិងដោះស្រាយបណ្តឹង ក្នុងគោលបំណងសម្រួលដល់ការប្រើប្រាស់សេវានីមួយៗរបស់ហត្ថាកសិករ។ ជាមួយគ្នានេះដែរ មន្ត្រីបម្រើសេវាអតិថិជនជាច្រើនរូបត្រូវបានជ្រើសរើសតែងតាំងដើម្បីបម្រើការងារនៅសាខាសក្តានុពល។ ដើម្បីពង្រឹងទំនាក់ទំនងជាមួយអតិថិជន ក្រុមការងារក៏បានបង្កើតកម្មវិធីពិសេសដូចជា ការផ្តល់វត្ថុអនុស្សាវរីយ៍មានតម្លៃដល់អតិថិជនភក្តីភាព និង ការអញ្ជើញអតិថិជនប្រាក់បញ្ញើសន្សំចូលរួមកម្មវិធីអាហារពេលល្ងាចជាដើម។



ក្រៅពីការស្រាវជ្រាវនិងសេវាកម្មបម្រើអតិថិជន ការកសាងការចងចាំលើស្លាកសញ្ញាហត្ថាកសិករ និងការផ្សព្វផ្សាយផលិតផលថ្មីដល់អតិថិជនសក្តានុពលត្រូវបានផ្តល់អាទិភាពផងដែរ។ ផលិតផលថ្មីនិងយុទ្ធនាការផ្សព្វផ្សាយផ្សេងៗត្រូវបានរៀបចំទៅដល់អតិថិជនសក្តានុពលតាមរយៈសកម្មភាពផ្សព្វផ្សាយលក់ផ្ទាល់ និងការឃោសនាតាមប្រព័ន្ធផ្សព្វផ្សាយ។ ការផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយ សកម្មភាពសង្គម ព្រឹត្តិការណ៍សំខាន់ៗរបស់ក្រុមហ៊ុន សារព័ត៌មាន ត្រូវបានអនុវត្តជាផ្នែកមួយនៃផែនការ



ឥណទានទូទៅ

ឥណទានទូទៅគឺជាប្រភេទផលិតផលឥណទានសម្រាប់អតិថិជនជាលក្ខណៈបុគ្គល សហគ្រាសខ្នាតតូចបំផុត ខ្នាតមធ្យម និងសហគ្រាសខ្នាតធំ ដែលមានគោលបំណងប្រើប្រាស់ឥណទានច្បាស់លាស់ក្នុងការបង្កើត អាជីវកម្មថ្មី និង ពង្រីកអាជីវកម្មដែលមានស្រាប់។ អតិថិជនអាចស្នើសុំប្រាក់កម្ចីរហូតដល់ទៅ ៥០,០០០ ដុល្លារអាមេរិក (សមមូលរូបិយប័ណ្ណផ្សេងទៀត) ដោយផ្អែកលើសមត្ថភាពការទូទាត់សងរបស់ខ្លួន។ ហត្ថាកសិករ ផ្តល់នូវកម្ចីរយៈពេលវែង ជាមួយអត្រាការប្រាក់ទាបក្នុងភាពប្រកួតប្រជែង ក្នុងលក្ខខណ្ឌឥណទានយ៉ាងសមរម្យស្របតាមតម្រូវការខ្ទប់នៃអាជីវកម្ម។

ឥណទានថែរក្សាអនាម័យ និងបរិស្ថាន

ឥណទានបរិស្ថាន និងសង្គមផ្តោតសំខាន់លើអតិថិជនដែលមានបំណងបង្កើនកម្រិត ជីវភាពកាន់តែប្រសើរឡើង និងចូលរួមចំណែកការងារបរិស្ថាន។ ឥណទាននេះមានគោលដៅផ្តល់ជូនអតិថិជនទាំងឡាយណាដែលមានបំណងសាងសង់ឡឡើងវិញ ទិញបន្ទះអគ្គិសនីសូឡាសាងសង់បន្ទប់ទឹក ទិញផ្ទះចម្រោះទឹកស្អាត ជាដើម ។ ពួកគេអាចខ្ចីបានរហូតដល់ទៅ ២,៥០០ ដុល្លារអាមេរិក ក្នុងរយៈពេលកម្ចី ៣ ទៅ ២៤ ខែក្នុងអត្រាការប្រាក់មួយដែលមានការប្រកួតប្រជែង និងមានលក្ខខណ្ឌសងដែលអាចបត់បែនបាន។

ឥណទាននិស្សិតខ្មែរ

ឥណទាននិស្សិតខ្មែរផ្តល់ជូនដល់អាណាព្យាបាល ឬសិស្សនិស្សិតនូវជំនួយផ្នែកហិរញ្ញវត្ថុសម្រាប់ការបន្ត ការសិក្សា នៅកម្ពុជាឬក្នុងរដ្ឋជាបរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ឬជំនាញវិជ្ជាជីវៈ ហើយមិនមានលទ្ធភាពគ្រប់គ្រាន់ក្នុង ការចំណាយទៅលើថ្លៃសាលា និងការចំណាយផ្សេងៗទៀតនៅក្នុងអំឡុងពេលនៃការសិក្សា ។ ពួកគេអាចខ្ចីបានរហូតដល់ទៅ ៨,០០០ ដុល្លារអាមេរិកក្នុងរយៈពេលពី ៦ ទៅ ៨៤ ខែ។

ឥណទានសហគ្រាសខ្នាតតូច និងមធ្យម

ឥណទានអាជីវកម្មខ្នាតតូច និងមធ្យម បង្កើតឡើងសំរាប់សហគ្រិនខ្នាតតូច និងមធ្យមដែលមានបំណង បង្កើតអាជីវកម្ម ឬពង្រីកអាជីវកម្មដែលមានស្រាប់ ហើយត្រូវការធនធានហិរញ្ញវត្ថុ ដើម្បីគាំទ្រអាជីវកម្មនោះ។ អតិថិជនអាចប្រើប្រាស់ឥណទាននេះសំរាប់ជា ដើមទុនបង្វិល ឬដើមទុន

សំរាប់ការវិនិយោគក៏បាន។ ជានេះទៅទៀត អតិថិជននឹងទទួលបានលក្ខខណ្ឌ ប្រាក់កម្ចី ដែលអាចបត់បែនបាន និងលក្ខខណ្ឌងាយស្រួលជាមួយនឹងអត្រាការប្រាក់ ទាបសមរម្យ អាស្រ័យលើលទ្ធភាពបង់សងជាក់ស្តែង ជាមួយនឹងអត្រាការប្រាក់ សមរម្យ ទៅតាមទំហំនៃឥណទាន។

ឥណទានគេហដ្ឋាន

ឥណទានគេហដ្ឋានត្រូវបានបង្កើតឡើងសម្រាប់បុគ្គលឯកជនដែលមានបំណងចង់បង្កើនកម្រិតជីវភាពរបស់ពួកគាត់ ឆោយបានប្រសើរជាងមុនតាមរយៈការសាងសង់គេហដ្ឋាន កែលម្អ ឬទិញគេហដ្ឋានថ្មី។ អតិថិជនអាចរីករាយជាមួយនឹងលក្ខខណ្ឌឥណទានដែលអាចបត់បែនបាន និងអត្រាការប្រាក់ដែលមានការប្រកួតប្រជែង។ អតិថិជនអាចទទួលបានប្រាក់កម្ចីរហូតដល់ ១០០,០០០ ដុល្លារអាមេរិកដោយយោងទៅតាមលទ្ធភាពនៃការសង និងរយៈពេលកម្ចី របស់ពួកគេដែលត្រូវបានផ្តល់ជូនរហូតដល់ទៅ ១២ឆ្នាំ។

គណនីសន្សំសំចៃ

គណនីសន្សំសំចៃគឺជាគណនីដែលអនុញ្ញាតឱ្យអតិថិជនអាចដាក់និងដកប្រាក់បានទៅតាមតម្រូវការគ្រប់ ពេលវេលា និងគ្រប់ទីកន្លែងនៅគ្រប់សាខា និងម៉ាស៊ីនអេតីអិមរបស់ហត្ថាកសិករទាំងអស់។ អតិថិជនអាចបើកគណនីបានដោយគ្រាន់តែមានទឹកប្រាក់ចំនួន ៥ដុល្លារ ឬសមមូលត្រូវនឹងរូបិយប័ណ្ណផ្សេងៗ។ អតិថិជននឹងទទួលបាននូវ អត្រាការប្រាក់ដែលមានលក្ខណៈប្រកួតប្រជែង អាស្រ័យទៅតាមប្រភេទរូបិយប័ណ្ណដែលដាក់សន្សំ។

គណនីអ៊ីប៊ី Ezzzy

គណនីអ៊ីប៊ីត្រូវបានបង្កើតឡើង ដើម្បីឆ្លើយតបកំដៅជាប់ពេញ តម្រូវការរបស់អតិថិជន និងស្ថាប័នសំខាន់ៗ ដែលមានបំណងចង់បាន អត្រាការប្រាក់ខ្ពស់ពីគណនីសន្សំរបស់ពួកគេ។ អតិថិជននឹងទទួលបានអត្ថប្រយោជន៍ពីសេវាកម្មធនាគារទូរស័ព្ទដៃទំនើបនិងសេវាអេធីអិមដែលមានលក្ខណៈពិសេសដោយឥតគិតថ្លៃ។ ការបើកគណនីលើកដំបូងតម្រូវឱ្យអតិថិជនដាក់ប្រាក់ តម្កល់ចំនួន ៥០ដុល្លារ ឬ សមមូលនឹងរូបិយប័ណ្ណផ្សេងៗ។

គណនីស្មាត smart

គណនីស្មាតផ្តល់នូវអត្រាការប្រាក់ខ្ពស់បំផុតសម្រាប់ទម្រង់សន្សំដោយស្ម័គ្រចិត្ត។ អតិថិជនអាចប្រើប្រាស់សេវាកម្មធនាគារនិងសេវាអេធីអិម

លើទូរស័ព្ទដៃដោយឥតគិតថ្លៃសម្រាប់ប្រតិបត្តិការប្រចាំថ្ងៃរបស់ពួកគេ។ អតិថិជនអាចបើកគណនីស្ថាបត្ថម្ភដោយឥតគិតថ្លៃ ទឹកប្រាក់ដំបូងក្នុងគណនី ចំនួន ២៥០ដុល្លារ ឬសមាមាត្រនឹងរូបិយប័ណ្ណផ្សេងៗ។

■ គណនីសម្រេចសុបិន

គណនីសម្រេចសុបិន គឺជាប្រភេទគណនីដ៏សមស្របបំផុតសម្រាប់អតិថិជនដែលមានគោលដៅជាក់លាក់ ក្នុងការ គ្រប់គ្រងសាច់ប្រាក់ ឬមូលធន បំរុងសម្រាប់ថ្ងៃអនាគត។ គណនីនេះតម្រូវឱ្យអតិថិជនដាក់ប្រាក់សន្សំ របស់ខ្លួនតាមដំណាក់កាលដោយផ្អែកទៅតាមលំហូរសាច់ប្រាក់ដែលអាច ដាក់ ប្រចាំសប្តាហ៍ ឬប្រចាំខែ នៅក្នុងពេលវេលាដែលកំណត់ជាក់លាក់ណា មួយ។ ដើម្បីបើកគណនីនេះអតិថិជន គ្រាន់តែមានទឹកប្រាក់ដំបូងក្នុងគណនី ចំនួន ២៥ដុល្លារ ឬសមាមាត្រនឹងរូបិយប័ណ្ណផ្សេងៗ។ អតិថិជនអាចសន្សំ ចាប់ពី ៦ខែ ទៅ ៦០ខែ ។

■ គណនីកូនខ្ញុំ

គណនីកូនខ្ញុំជាប្រភេទគណនី ដែលអនុញ្ញាតអោយអតិថិជនជាឪពុកម្តាយ ឬអាណាព្យាបាលដាក់ប្រាក់សន្សំ ដើម្បីអនាគតកូនរបស់ខ្លួន។ អតិថិជន អាចដាក់ប្រាក់សន្សំតាមដំណាក់កាលទៅតាមចរន្តសាច់ប្រាក់ដែលបាន សន្សំ ប្រចាំសប្តាហ៍ និងប្រចាំខែ។ ដើម្បីបើកគណនីកូនខ្ញុំ អតិថិជនត្រូវ មានប្រាក់សន្សំនៅក្នុងគណនី ៥០ដុល្លារ ហើយមានរយៈពេលនៃការសន្សំ ប្រែប្រួលទៅតាមការជ្រើសរើសរបស់អតិថិជនចាប់ពី ២ឆ្នាំ ទៅ១៨ឆ្នាំ។

■ បញ្ជីកើនចំណូល

គណនីបញ្ជីកើនចំណូលជាប្រភេទគណនី បង្កើតឡើងសំរាប់អតិថិជន ដែលចង់បានភាពងាយស្រួលក្នុងការដក ការប្រាក់មកប្រើប្រាស់ក្នុងកំឡុង ពេលដាក់សន្សំមានកាលកំណត់។ ជាមួយប្រភេទគណនីនេះ អតិថិជន អាចដក ការប្រាក់ បានរៀងរាល់ខែនិមួយៗមិនផ្ដោតលើរយៈពេលសន្សំ ឡើយ។ ដើម្បីបើកគណនីនេះ អតិថិជនត្រូវមាន សាច់ប្រាក់នៅក្នុងគណនី ៥០ដុល្លារ ឬសមាមាត្រនឹង រូបិយប័ណ្ណផ្សេងៗ ហើយអាច ជ្រើសរើសរយៈ ពេលពី ១ខែ ទៅ ៣៦ ខែ។

■ បញ្ជីកើនទ្រព្យ

គណនីបញ្ជីកើនទ្រព្យ ត្រូវបានបង្កើតឡើងសំរាប់អតិថិជនដែលមានសាច់ ប្រាក់ទំនេរច្រើន ហើយចង់ទទួល បាននូវអត្រាការប្រាក់ខ្ពស់បំផុតបំរើ វិញលើការសន្សំ។ ជាភាពងាយស្រួល អតិថិជនអាចធ្វើការដកការប្រាក់ នៅចុងបញ្ចប់រៀងរាល់ខែ។ ការបើកគណនីនេះ អតិថិជនគ្រាន់តែមានប្រាក់នៅក្នុង គណនី ៥០ដុល្លារ ឬសមាមាត្រនឹង រូបិយប័ណ្ណផ្សេងៗហើយជ្រើសរើសរយៈ ពេលនៃការបញ្ជីចាប់ពី ១ខែ ទៅ ៣៦ខែ ។

■ សេវាផ្ទេរប្រាក់ក្នុងស្រុក

សេវាផ្ទេរប្រាក់ក្នុងស្រុក គឺជាដំណោះស្រាយដ៏ប្រសើរបំផុតសម្រាប់អតិថិជន ដែលមានបំណង ផ្ទេរប្រាក់ទៅកាន់ ទីកន្លែងនានាក្នុងប្រទេសកម្ពុជា។ ជាមួយភាពជឿជាក់មានសុវត្ថិភាព និងសេវាកម្មរហ័សទាន់ចិត្ត អតិថិជន នឹង ទទួលបានភាពកាន់តែងាយស្រួលក្នុងការទំនាក់ទំនងសាច់ប្រាក់ទៅ កាន់សាច់ប្រាក់ បងប្អូន ដៃគូអាជីវកម្ម ព្រមទាំងអ្នកជាទីស្រឡាញ់ផ្សេងៗ ទៀត តាមរយៈបណ្តាញសាខា ការិយាល័យប្រតិបត្តិការ និងម៉ាស៊ីន អេធីអឹមនៅគ្រប់២៥ខេត្ត-រាជធានី។

■ សេវាធានារ៉ាប់រងខ្នាតតូចលើសុខភាព និងអាយុជីវិត

ហត្ថាកសិករ បានចាប់ផ្តើមជាមួយក្រុមហ៊ុនធានារ៉ាប់រង ប្រេវីរ៉េ (កម្ពុជា) ម៉ាយក្រូ ឡាយហ្វី អ៊ិនសូរ៉ង់ ភីអិលស៊ី (Prévoir Kampuchea Micro Life Insurance) ដើម្បីផ្តល់សេវាធានារ៉ាប់រងលើសុខភាព និងអាយុ ជីវិតខ្នាតតូចបន្ថែមទៀតទៅដល់អតិថិជនប្រាក់សន្សំ និងអតិថិជនប្រាក់ កម្ចីរបស់ហត្ថាកសិករ លីមីតធីត។ អតិថិជនគ្រាន់តែបង់ប្រាក់ធានាតិចតួច តែម្តងគត់នៅដើមកាលវិភាគឥណទានសំរាប់ការធានារយៈពេល១២ខែ នោះអតិថិជននឹងទទួលបានអត្ថប្រយោជន៍អតិបរមា ដែលធានាគ្របដណ្តប់ លើថ្លៃចំណាយស្នាក់នៅក្នុងមន្ទីរថែទាំសុខភាពសាធារណៈក្នុងករណីដែល មានជំងឺ ឬជួបគ្រោះថ្នាក់ជាមួយហេតុនៅក្នុងកំឡុងខួបនៃការធានា។

■ សេវាម៉ាយអេធីអឹម

ម៉ាស៊ីនអេធីអឹម ដ៏ទំនើបជាមួយសេវាកម្មសម្បូរបែបត្រូវបានដាក់បម្រើការ ទូទាំងផ្ទៃប្រទេសដើម្បីសម្រួលដល់ ប្រតិបត្តិការហិរញ្ញវត្ថុ ប្រចាំថ្ងៃប្រកប ដោយភាពងាយស្រួលតាមបណ្តាញម៉ាស៊ីនអេធីអឹមដែលនៅមានទីតាំង ជិត លោក អ្នកបំផុត។ អតិថិជនអាចធ្វើប្រតិបត្តិការដូចជា ដាក់ប្រាក់ ដកប្រាក់ ផ្ទេរប្រាក់ ប្តូរប្រាក់ ទិញកាតទូរសព្ទ ពិនិត្យសមតុល្យសាច់ប្រាក់ ពិនិត្យរបាយការណ៍សង្ខេប និងប្រតិបត្តិការហិរញ្ញវត្ថុតាមតម្រូវការជាមួយ ម៉ាស៊ីន អេធីអឹមនៅពេញផ្ទៃប្រទេស។

■ សេវាធានាគារចល័ត

សេវាធានាគារចល័ត គឺជាសេវាកម្មហិរញ្ញវត្ថុដ៏ទំនើបចុងក្រោយដែល អនុញ្ញាតអោយអតិថិជនធ្វើប្រតិបត្តិការ ហិរញ្ញវត្ថុរបស់ពួកគេ គ្រប់ពេល វេលា និងគ្រប់ទីកន្លែងតាមរយៈទូរសព្ទដៃ។ តាមរយៈសេវាកម្មនេះអតិថិជន អាចត្រួតពិនិត្យ របាយការណ៍សង្ខេប ទីតាំងអេធីអឹម សមតុល្យគណនី ផ្ទេរប្រាក់ ទទួលប្រាក់ ទិញកាតទូរសព្ទ ពិនិត្យអត្រាការប្រាក់ ព័ត៌មាន ឥណទាន ការរំលឹកពីការសងឥណទាននិងធ្វើប្រតិបត្តិការហិរញ្ញវត្ថុផ្សេងៗ ទៀត។

■ សេវាបើកប្រាក់បៀវត្សរ៍

សេវាបើកប្រាក់បៀវត្សរ៍ គឺជាសេវាហិរញ្ញវត្ថុដែលហត្ថាកសិករបង្កើតឡើង ដើម្បីជួយសម្រួលដល់សហគ្រាស អង្គការ ក្រុមហ៊ុនឯកជន និងស្ថាប័ន រដ្ឋ ក្នុងការបើកបៀវត្សរ៍ជូនបុគ្គលិកប្រកបដោយភាពរលូន និងមានភាព ងាយស្រួលដោយគ្រាន់តែមានគណនីជាមួយ ហត្ថាកសិករ លីមីតធីត។ ក្រុមហ៊ុននិងបុគ្គលិករបស់ពួកគេនឹងត្រូវបានផ្តល់ជាមួយនឹងគណនីប្រាក់ សន្សំដែលអាចផ្តល់នូវអត្រាការប្រាក់មានអត្ថប្រយោជន៍ព្រមទាំងគុណ សម្បត្តិផ្សេងទៀត។



ធនធានមនុស្ស

ស្របតាមការរីកចម្រើនដោយចេតនា ហត្ថាកសិករ បានបង្កើនការយកចិត្តទុកដាក់កាន់តែច្រើនក្នុងការកំណត់ធនធានអោយបានសមស្របតាមវិសាលភាពដែនប្រតិបត្តិការអាជីវកម្ម។ ថែមទៀតការជ្រើសរើសបុគ្គលិកថ្មី គោលនយោបាយសំខាន់ៗត្រូវបានដាក់ចេញដើម្បីរក្សាអត្រាបុគ្គលិកចាកចេញអោយបានទាបធៀបនឹងការរំពឹងទុករបស់ក្រុមហ៊ុន។ ជាលទ្ធផលអត្រាបុគ្គលិកចាកចេញពីហត្ថាកសិករមានកម្រិតទាបជាងបទដ្ឋានដែលមានត្រឹមតែ ៦,៤៦% ប៉ុណ្ណោះ។ គោលការណ៍និងនីតិវិធីទាក់ទងទៅនឹងការផ្តល់ផលប្រយោជន៍ត្រូវបានធ្វើអោយប្រសើរឡើងនិងផ្តល់ជាអាទិភាពជូនដល់បុគ្គលិកទាំងអស់។ ឆ្នាំ២០១៥ បុគ្គលិកថ្មីចំនួន៥២២ នាក់បានចូលបម្រើការងារធ្វើអោយហត្ថាកសិករក្លាយជាក្រុមហ៊ុនធំមួយដោយមានបុគ្គលិកសរុបចំនួន ២២៤៣នាក់នៅទូទាំងប្រទេស។


គិតត្រឹមខែធ្នូឆ្នាំ២០១៥ នាយកដ្ឋានធនធានមនុស្សសម្រេចបានគោលដៅដ៏ប្រសើរដោយរក្សាអត្រាចាកចេញនៅកម្រិតទាបត្រឹម ៦,៤៦% នៃចំនួនបុគ្គលិកហត្ថាកសិករសរុប ។

អភិវឌ្ឍន៍បុគ្គលិក

ការអភិវឌ្ឍសមត្ថភាពបុគ្គលិកត្រូវបានកំណត់ផ្តល់អាទិភាពមួយសម្រាប់ហត្ថាកសិករ។ វគ្គបណ្តុះបណ្តាលចាំបាច់ជាច្រើនត្រូវបានគេប្រារព្ធឡើងក្នុងនោះរួមមានវគ្គមូលដ្ឋានគ្រឹះសម្រាប់បុគ្គលិកថ្មី វគ្គលើកនីតិវិធីគោលការណ៍ណែនាំ និងជំនាញការងារមូលដ្ឋានមួយចំនួនសម្រាប់បុគ្គលិកដែលកំពុងបម្រើការងារ។ ទាំងគណៈគ្រប់គ្រងនិងបុគ្គលិកត្រូវបានបញ្ជូនចូលរួមនៅក្នុងវគ្គបណ្តុះបណ្តាលអ្នកជំនាញទាំងក្នុងនិងក្រៅប្រទេសលើប្រធានបទដូចជា ការទំនាក់ទំនង ភាពជាអ្នកដឹកនាំ និងការគ្រប់គ្រងហានិភ័យ។ល។

ហត្ថាកសិករបានចូលរួមចំណែកនៅក្នុងការអភិវឌ្ឍធនធានមនុស្សជាតិតាមរយៈការផ្តល់ ការងារស្ម័គ្រចិត្ត និងជាកម្មវិធីកម្មសិក្សាដល់និស្សិតសាកលវិទ្យាល័យចំនួន៩៩នាក់ ក្នុងឆ្នាំ២០១៥ ។

ចំនួនបុគ្គលិក និងការប្រកាសជ្រើសរើសក្នុងឆ្នាំ២០១៥



ការគ្រប់គ្រងធុរកិច្ចសង្គម



បេសកកម្មរបស់ ហត្ថាកសិករ លីមីតធីត បានបង្ហាញគ្រប់ទិដ្ឋភាពទាំងអស់នៃសកម្មភាពក្នុងសង្គម ដែលមានតំបន់ភូមិសាស្ត្រនៃសេវាកម្ម (ទូទាំងប្រទេស) អតិថិជនគោលដៅ (ជាពិសេសផ្តល់ជូនអតិថិជនជាស្ត្រី និងគ្រួសារដែលមានប្រាក់ចំណូលទាបនៅតាមជនបទ) ប្រភេទនៃសេវាកម្ម (សេវាឥណទាន សេវាប្រាក់សន្សំ និងសេវាហិរញ្ញវត្ថុផ្សេងៗជាច្រើនទៀត) និងការពិចារណាចំពោះទំនួលខុសត្រូវផ្នែកសង្គម(និរន្តរភាពយូរអង្វែងផ្នែកហិរញ្ញវត្ថុ និងសង្គម)។


ការការពារបរិស្ថាន និងសង្គម

កិច្ចការពារបរិស្ថាន និងសង្គមត្រូវបាន ហត្ថាកសិករ លីមីតធីត ដាក់បញ្ចូលទៅក្នុងដំណើរការអាជីវកម្មរបស់ខ្លួនក្នុងគោលបំណងដើម្បីឆ្លុះបញ្ចាំងបេសកកម្មរបស់ខ្លួន ទៅនឹងការអនុវត្តជាក់ស្តែង។ ដើម្បីសម្រេចគោលដៅនេះ ហត្ថាកសិករ លីមីតធីត បានដាក់អោយប្រើប្រាស់ និងអនុវត្តនូវគោលការណ៍ការពារបរិស្ថាន និងសង្គម សំរាប់អតិថិជនប្រាក់កម្ចី ឬក្រុមហ៊ុនសហគ្រាស ដែលខ្លួនបានផ្តល់ទុន។ ក្នុងឆ្នាំ២០១៥ អតិថិជនខ្ចីប្រាក់ថ្មីចំនួន ៤២% ត្រូវបានធ្វើការវាយតម្លៃផលប៉ះពាល់លើសង្គម និងបរិស្ថានក្នុងសកម្មភាពអាជីវកម្មរបស់ពួកគាត់។ ម្យ៉ាងវិញទៀត រាល់ការវាយតម្លៃឥណទានទាំងអស់ ត្រូវបានត្រួតពិនិត្យយ៉ាងល្អិតល្អន់ដោយយោងតាមតារាង

បញ្ជីបដិសេធក្នុងទម្រង់វាយតម្លៃបរិស្ថាន និងសង្គម និងធ្វើការវិភាគយ៉ាងហ្មត់ចត់ចំពោះកម្រិតហានិភ័យដែលអាចកើតមាន។ ជាលទ្ធផល ហត្ថាកសិករ លីមីតធីត បានផ្តល់ប្រាក់កម្ចីទៅដល់អតិថិជនទាំងឡាយណាដែលមានសកម្មភាពអាជីវកម្មគ្មានចែងក្នុងបញ្ជីបដិសេធទេ។ ជាមួយគ្នានេះដែរ ហានិភ័យលើបរិស្ថាន និងសង្គម (E&S) ត្រូវបានត្រួតពិនិត្យនិងទទួលបានលទ្ធផលជាទីគាប់ចិត្ត តួយ៉ាង បើប្រៀបធៀបជាមួយឆ្នាំ២០១៤ ហានិភ័យលើបរិស្ថានដោយសារការបំពុលខ្យល់អាកាសមានការថយចុះចំនួន៦% ហានិភ័យលើសុខភាពដោយសារគ្រោះថ្នាក់បុគ្គលបានកើនឡើង១% និងថយចុះចំនួន៦% លើហានិភ័យលើការងារដោយសារលក្ខខណ្ឌការងារមិនល្អ។


ជាលទ្ធផល ហានិភ័យលើបរិស្ថាន និងសង្គមកម្រិតមធ្យម និងកម្រិតខ្ពស់បានធ្លាក់ចុះ ១២% និង១% រៀងគ្នាក្នុងឆ្នាំ២០១៥ បើប្រៀបធៀបជាមួយឆ្នាំ២០១៤ ដែលសបញ្ជាក់ពីការកាត់បន្ថយផលប៉ះពាល់លើបរិស្ថាននិងសង្គមតាមរយៈអាជីវកម្មរបស់អតិថិជនហត្ថាកសិករ លីមីតធីត ចាប់ពីតាំងឆ្នាំមុនមក។ ហត្ថាកសិករ លីមីតធីត នឹងនៅតែខិតខំបន្តត្រួតពិនិត្យសកម្មភាពអាជីវកម្មដែលមានហានិភ័យខ្ពស់ និងរិះរកមធ្យោបាយកាត់បន្ថយហានិភ័យទាំងនេះតាមរយៈការតាមដានជាប្រចាំទៅលើសកម្មភាពអាជីវកម្មអតិថិជនរបស់ខ្លួន។

កម្រិតហានិភ័យលើបរិស្ថាន និងសង្គម



ប្រភេទហានិភ័យលើបរិស្ថាន និងសង្គម

■ ២០១៥
■ ២០១៤




ក្រៅពីការការពារបរិស្ថាន និងសង្គមតាមរយៈអតិថិជនដែលខ្លួនបានផ្តល់ប្រាក់កម្ចី ហត្ថាកសិករ លីមីតធីត ក៏មានការប្រតិបត្តិបស្ថានផងដែរ ដើម្បីធានាការប្រើប្រាស់សម្ភារៈ ការផ្គត់ផ្គង់ថាមពល និងទឹកដែលត្រូវ

បានគ្រប់គ្រង និងបង្ហាញ ជាមួយនឹងភស្តុតាង និងការតាមដានយ៉ាងហ្មត់ចត់។

សូចនាករណ៍កិច្ចការពារបរិស្ថានឆ្នាំ២០១៥


■ បរិមាណប្រចាំឆ្នាំសម្រាប់និយោជិកម្នាក់
■ ការចំណាយប្រចាំឆ្នាំសម្រាប់និយោជិកម្នាក់



ការរីកចម្រើនចាកចេញពីភាពក្រីក្រ

ឧបករណ៍វាស់វែងសន្ទស្សន៍នៃការរីកចម្រើនចេញពីភាពក្រីក្រ (PPI) ត្រូវបានជ្រើសរើសដើម្បីវាស់វែងការរីកចម្រើនរបស់អតិថិជនហត្ថាកសិករ លីមីតធីត ចេញពីបន្ទាត់ភាពក្រីក្រចាប់តាំងពីឆ្នាំ២០១២មក ដែលបានឆ្លុះបញ្ចាំងពីទស្សនៈវិស័យរបស់ខ្លួនក្នុងការជួយដល់អតិថិជនអោយទទួលបានជោគជ័យក្នុងអាជីវកម្មរបស់ពួកគេ ក៏ដូចជាលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ពួកគេផងដែរ។ លទ្ធផល PPI ឆ្នាំ២០១៥ ដែលបានធ្វើលើអតិថិជនជាង៨០.៧៧០នាក់ បានបង្ហាញថាអតិថិជន ២៤,៧៦% កំពុងរស់នៅក្រោមបន្ទាត់ភាពក្រីក្រដែលកំណត់ជាជាង២,៥ដុល្លារក្នុងមួយថ្ងៃ ពោលគឺទាបជាងឆ្នាំមុន២,៥%។ ទិន្នន័យនេះបានបង្ហាញពីការរីកចម្រើននៃកម្រិតជីវភាពរស់នៅរបស់អតិថិជន ដែលស្របតាមការប្តេជ្ញាចិត្តរបស់ហត្ថាកសិករ លីមីតធីត «រីកចម្រើនរួមគ្នាជាមួយនឹងអតិថិជន»។

ភាគរយអតិថិជនដែលរកប្រាក់ចំណូលទាបជាង២,៥ដុល្លារក្នុងមួយថ្ងៃ



ការការពារអតិថិជន

ចាប់តាំងពីឆ្នាំ២០១២ ហត្ថាកសិករ លីមីតធីតត្រូវបានគាំទ្រដោយភ្នាក់ងារអភិវឌ្ឍន៍នៃប្រទេសបារាំង (AFD) ដែលស្ថិតក្រោមគម្រោងរបស់CMA ក្នុងគោលបំណងអនុវត្តផែនការសកម្មភាពឆ្ពោះទៅរកការលើកកម្ពស់គោលការណ៍ការពារអតិថិជន តាមរយៈកម្មវិធីផ្តល់សេចក្តីបញ្ជាក់ «យុទ្ធនាការឆ្លាតវៃ» (Smart Campaign) ។ នៅខែធ្នូ ឆ្នាំ២០១៥ ហត្ថាកសិករ លីមីតធីត បានទទួលការវាយតម្លៃទៅលើគោលការណ៍ការពារអតិថិជន។ ការប្តេជ្ញាចិត្តដើម្បីទទួលបានការបញ្ជាក់ពីយុទ្ធនាការនេះត្រូវបានកំណត់ជាភាពចាំបាច់ក្នុងការវិវឌ្ឍន៍ និងការប្រកួតប្រជែងរបស់ ហត្ថាកសិករ លីមីតធីត ក្នុងឆ្នាំ២០១៥ និងឆ្នាំបន្ទាប់។

ទំនួលខុសត្រូវផ្នែកសង្គមរបស់ស្ថាប័ន

ហត្ថាកសិករ លីមីតធីត មិនត្រឹមតែបានដាក់បញ្ចូលសកម្មភាពសង្គមនិងបរិស្ថានទៅក្នុងអាជីវកម្ម និងប្រតិបត្តិការរបស់ខ្លួនតែប៉ុណ្ណោះទេប៉ុន្តែបានពង្រីកវិសាលភាពទំនួលខុសត្រូវផ្នែកសង្គមទៅក្នុងប្រព័ន្ធអប់រំសុខភាពនិងសុវត្ថិភាព និងផលិតផលក្នុងស្រុកនានាផងដែរ។

- ការបណ្តុះបណ្តាលគ្រូបង្គោលស្តីពីការអប់រំផ្នែកហិរញ្ញវត្ថុ : គ្រូបង្គោលចំនួន៤០នាក់បានទទួលការបណ្តុះបណ្តាល ក្នុងគោលបំណងដើម្បីបង្កាត់បង្រៀនកម្មវិធីការអប់រំលើផ្នែកហិរញ្ញវត្ថុនេះ ទៅដល់អតិថិជនហត្ថាកសិករ លីមីតធីត ដើម្បីមានលទ្ធផលគ្រប់គ្រងប្រាក់កម្ចីប្រកបដោយប្រសិទ្ធភាព និងជៀសវាងការជំពាក់បំណុលវណ្ណការ។
- យុទ្ធនាការលើកកម្ពស់ការយល់ដឹងច្បាប់ចរាចរណ៍ផ្លូវគោក ត្រូវបានប្រព្រឹត្តឡើងដើម្បីអប់រំប្រជាពលរដ្ឋអំពីការរឹតបន្តឹង «ការពាក់មួកសុវត្ថិភាព» និងការគោរពច្បាប់ចរាចរណ៍ ព្រមទាំងផ្សព្វផ្សាយខ្លឹមសារសំខាន់ៗដែលចែងក្នុងច្បាប់ចរាចរណ៍ផ្លូវគោកជូនប្រជាពលរដ្ឋប្រហែល៥០០នាក់នៅក្នុងក្រុងព្រះសីហនុ។
- ការផ្តល់អំណោយជូនស្ត្រីក្នុងទិសវិទ្យានិរន្តរៈជាតិ : បុគ្គលិកជាស្ត្រីប្រមាណ៦៣០នាក់ បានទទួលអំណោយពិសេសពី ហត្ថាកសិករ លីមីតធីត ដើម្បីអបអរខួបទី១០៤ នៃទិវាសិទ្ធិនារីអន្តរជាតិ ០៨ មីនា ២០១៥ ក្រោមប្រធានបទ «ស្រីកម្ពុជា បន្ទាប់ពីកិច្ចព្រមព្រៀងជាសកលរបស់ស្ត្រីនៅឆ្នាំ១៩៩៥»។
- ការប្រកួតប្រជែងក្នុងវិស័យ : ហត្ថាកសិករ លីមីតធីត បានឧបត្ថម្ភក្នុងកម្មវិធីការប្រកួតប្រជែងក្នុងវិស័យ ដែលការប្រកួតប្រជែង និងសម្ភារៈសិក្សាមួយចំនួននឹងត្រូវប្រគល់ជូនសិស្សានុសិស្សក្រីក្រប្រមាណ៣០០នាក់នៅទីជនបទទូទាំង២៥ខេត្ត-រាជធានីក្នុងព្រះរាជាណាចក្រកម្ពុជា។
- ហត្ថាកសិករ លីមីតធីត ទទួលបានប័ណ្ណសរសើរសម្រាប់ការិយាល័យចំនួន០៥បន្ថែមទៀតដែលបានអនុវត្តនូវសកម្មភាពចុះផ្សព្វផ្សាយពីវិធីបង្ការ និងទប់ស្កាត់មេរោគអេដស៍ ដែលមានដូចជា សាខាអង្គស្នួល សាខាបាត់ដំបង សាខាកៀនស្វាយ សាខាព្រៃឈរនិងសាខាស្ទឹង។
- ការបណ្តុះបណ្តាលការសង្គ្រោះបឋម និងហានិភ័យការងារ : បុគ្គលិកចំនួន២៩នាក់បានទទួលការបណ្តុះបណ្តាលស្តីពីការសង្គ្រោះបឋម និងហានិភ័យការងារ ដែលអនុញ្ញាតអោយពួកគេអាចជួយសង្គ្រោះសមាជិកដទៃទៀតក្នុងគ្រាអាសន្នណាមួយ។
- ពិព័រណ៍ផលិតផលក្នុងស្រុក ភូមិមួយ ផលិតផលមួយ : ហត្ថាកសិករបានគាំទ្រផលិតផលក្នុងស្រុកដែលបានបង្កើតឡើងដោយសហគមន៍ក្នុងស្រុក។ អ្នកចូលរួមទស្សនាប្រមាណ២៥.០០០នាក់ បានរីករាយសាកល្បងប្រើប្រាស់ និងទិញផលិតផលក្នុងស្រុកនៅក្នុងសាលាតាំងពិព័រណ៍។
- អគារសិក្សាថ្មីក្នុងសាលាបឋមសិក្សាពោធិ៍សាត់ : ហត្ថាកសិករ លីមីតធីតបានផ្តល់អំណោយជាអគារសិក្សា១ខ្នងដែលមាន០៦បន្ទប់ និងបន្ទប់ទឹកចំនួន៣ នៅក្នុងសាលាបឋមសិក្សាពោធិ៍សាត់ ដែលក្នុងនោះដែរលោកគ្រូ-អ្នកគ្រូចំនួន៧៧នាក់ សិស្សានុសិស្ស ២១៤នាក់ និងសិស្សមាត្រុយចំនួន៣៤០នាក់ទទួលបានសម្ភារៈសិក្សា និងកញ្ចប់ថវិការមួយចំនួនពីហត្ថាកសិករ លីមីតធីត។ នៅក្នុងឱកាសនោះដែរ ហត្ថាកសិករ លីមីតធីត ក៏បានចូលរួមដាំដើមឈើនៅតាមច្រកចូលរបស់សាលាផងដែរ។

ការគ្រប់គ្រងហានិភ័យ និងប្រតិបត្តិតាម


ហត្ថាកសិករ លីមីតធីត បានបង្កើតរចនាសម្ព័ន្ធគ្រប់គ្រងហានិភ័យដ៏រឹងមាំមួយដែលសមស្របនឹងទំហំ និងលក្ខណៈអាជីវកម្មរបស់ក្រុមហ៊ុន។ រចនាសម្ព័ន្ធគ្រប់គ្រងនេះជួយសម្របសម្រួលការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព កំហុសឆ្គង និងការប្រតិបត្តិតាមដំណើរការត្រួតពិនិត្យ និងគ្រប់គ្រងហានិភ័យ។

គណៈកម្មការគ្រប់គ្រងទ្រព្យ ហានិភ័យ និងបំណុល (ALRBC) ត្រូវបានបង្កើតឡើងក្នុងគោលបំណងបង្កើត និងត្រួតពិនិត្យក្របខ័ណ្ឌការងារគ្រប់គ្រងហានិភ័យ។ គណៈកម្មការនេះមានសមាសភាពយ៉ាងតិច០៣ រូបពីក្រុមប្រឹក្សាភិបាល និងប្រធានអគ្គនាយក និង០១រូបពីគណៈគ្រប់គ្រងជាន់ខ្ពស់ជាលេខាធិការ។

គណៈកម្មការគ្រប់គ្រងទ្រព្យ ហានិភ័យ និងបំណុល (ALRMC) ក៏ជាគណៈកម្មការមួយផ្សេងទៀតដែលប្រតិបត្តិនៅក្នុងកម្រិតគណៈគ្រប់គ្រងនិងមានតួនាទីត្រួតពិនិត្យការគ្រប់គ្រងហានិភ័យប្រចាំថ្ងៃរបស់ហត្ថាកសិករ លីមីតធីត។

ហត្ថាកសិករ លីមីតធីត បានបង្កើតនាយកដ្ឋានគ្រប់គ្រងហានិភ័យ និងប្រតិបត្តិតាម ដែលដើរតួនាទីជាខ្សែការពារទីពីរ និងមានមុខងារដោះស្រាយក្នុងការគ្រប់គ្រងហានិភ័យ និងរាយការណ៍ផ្ទាល់ទៅកាន់ប្រធានអគ្គនាយក។ នាយកដ្ឋានគ្រប់គ្រងហានិភ័យ និងប្រតិបត្តិតាម ផ្តល់របាយការណ៍ជូនគណៈកម្មការគ្រប់គ្រងទ្រព្យ ហានិភ័យ និងបំណុល (ALRMC) នៅរៀងរាល់ខែ និងជូនគណៈកម្មការគ្រប់គ្រងទ្រព្យ ហានិភ័យ និងបំណុល (ALRBC) នៅរៀងរាល់ត្រីមាស។

រចនាសម្ព័ន្ធគ្រប់គ្រងហានិភ័យ ហត្ថាកសិករ លីមីតធីត



តួនាទីគណៈកម្មាធិការទ្រព្យសកម្ម អកម្ម និងហានិភ័យនៃក្រុមប្រឹក្សាភិបាល

- ត្រួតពិនិត្យសញ្ញាណហានិភ័យ និងនីតិវិធីរ៉ាប់រង។
- ត្រួតពិនិត្យសេចក្តីណែនាំស្តីពីការលើកលែងលើហានិភ័យហិរញ្ញវត្ថុ និងត្រួតពិនិត្យសមិទ្ធផលប្រឆាំងនឹងការកំណត់។
- ត្រួតពិនិត្យសកម្មភាពនានារបស់ស្ថាប័នដើម្បីធានាថា ហត្ថាកសិករ លីមីតធីត កំពុងប្រតិបត្តិតាមបទបញ្ញត្តិសាធារណៈ សេចក្តីត្រូវការ និងអនុសញ្ញានានាដែលបានកំណត់ដោយឥណទាយកក្នុងកិច្ចព្រមព្រៀងខ្ចីប្រាក់។
- ត្រួតពិនិត្យរបាយការណ៍គ្រប់គ្រង ដែលបញ្ជាក់ពីស្ថានភាពស្ថាតម្កល់ជំនាញ និងប្រសិទ្ធភាពទូទៅនៃមុខងារគ្រប់គ្រងហានិភ័យរបស់ក្រុមហ៊ុន និង

ការប្រតិបត្តិតាមរបស់គណៈគ្រប់គ្រង និងរាយការណ៍ពីការគ្រប់គ្រងខាងក្នុង ផ្តល់អនុសាសន៍ និងអះអាងបញ្ជាក់ថាវិធានការដ៏សមរម្យត្រូវបានអនុវត្ត។

- ត្រួតពិនិត្យលើទស្សនវិជ្ជាហានិភ័យ យុទ្ធសាស្ត្រ និងគោលការណ៍ទាំងឡាយដែលគណៈគ្រប់គ្រងបានផ្តល់អនុសាសន៍ និងធានាអោយបាននូវការប្រតិបត្តិតាមគោលការណ៍ទាំងនោះ និងស្របតាមទម្រង់ហានិភ័យទូទៅរបស់ក្រុមហ៊ុន។

សកម្មភាពសំខាន់របស់គណៈកម្មាធិការទ្រព្យសកម្ម អកម្ម និងហានិភ័យនៃក្រុមប្រឹក្សាភិបាល

កិច្ចប្រជុំរបស់គណៈកម្មាធិការទ្រព្យសកម្ម អកម្ម និងហានិភ័យនៃក្រុមប្រឹក្សាភិបាលត្រូវបានរៀបចំឡើងចំនួន ០៤ដង ក្នុងឆ្នាំ២០១៥ គឺខែមីនា ឧសភា កញ្ញា និងវិច្ឆិកា។ ទម្រង់ហានិភ័យទូទៅរបស់ក្រុមហ៊ុនរួមមានហានិភ័យឥណទាន ហានិភ័យប្រតិបត្តិតាម ហានិភ័យហិរញ្ញវត្ថុ ហានិភ័យសាច់ប្រាក់ ហានិភ័យប្រតិបត្តិតាម ហានិភ័យប្រព័ន្ធបច្ចេកវិទ្យា និងហានិភ័យផ្សេងៗទៀត ត្រូវបានបង្ហាញដោយនាយកដ្ឋានគ្រប់គ្រងហានិភ័យ និងប្រតិបត្តិតាម និងត្រូវពិភាក្សាក្នុងអង្គប្រជុំដើម្បីធានាថាសូចនាករណ៍ និងដែនកំណត់ហានិភ័យសំខាន់ៗ ត្រូវបានអនុវត្តយ៉ាងពេញលេញតាមការកំណត់នានាតាមការអនុវត្តរបស់ក្រុមប្រឹក្សាភិបាល។ ម្យ៉ាងវិញទៀត ដើម្បីធានាថាហានិភ័យដែលមានសក្តានុពលត្រូវបានកំណត់យ៉ាងច្បាស់លាស់ និងបានចាត់វិធានការសមស្របមួយដើម្បីកាត់បន្ថយកម្រិតហានិភ័យ។ ក្នុងកិច្ចប្រជុំចុងក្រោយក្នុងខែវិច្ឆិកាគណៈកម្មាធិការ បានសម្តែងមុខងារសំខាន់ៗរបស់ខ្លួន ដោយកែតម្រូវការកំណត់លើឥណទាន ដើម្បីអោយស្របតាមទម្រង់ហានិភ័យរបស់ក្រុមហ៊ុន និងគម្រោងអាជីវកម្មថ្មីៗ ព្រមទាំងបរិបទសេដ្ឋកិច្ចកម្ពុជាបច្ចុប្បន្ន និងស្របតាមការព្យាករណ៍សេដ្ឋកិច្ចនៅក្នុងឆ្នាំបន្ទាប់។

ការប្រតិបត្តិតាម

នាយកដ្ឋានគ្រប់គ្រងហានិភ័យ និងប្រតិបត្តិតាមទទួលខុសត្រូវកិច្ចការប្រតិបត្តិតាមទាំងអស់របស់ហត្ថាកសិករ លីមីតធីត រួមមានការប្រតិបត្តិតាមខាងក្នុង និងខាងក្រៅ។ មុខងារប្រតិបត្តិតាមរបស់ ហត្ថាកសិករ លីមីតធីត គឺខិតខំប្រឹងប្រែងបំពេញតួនាទីដើម្បីធានាការប្រតិបត្តិយ៉ាងត្រឹមត្រូវតាមប្រកាស និងច្បាប់ប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានធារកម្ម។ ហត្ថាកសិករ លីមីតធីត បានដាក់អោយប្រើប្រាស់នូវគោលការណ៍ នីតិវិធី និងសេចក្តីណែនាំស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានធារកម្ម ដើម្បីធានាបានថាវាប្រតិបត្តិតាមទាំងអស់របស់ហត្ថាកសិករ លីមីតធីត គឺអនុលោមតាមប្រកាស និងច្បាប់ដែលបានកំណត់។ លើសពីនេះ នៅដើមត្រីមាសទី២ ឆ្នាំ២០១៥ ហត្ថាកសិករ លីមីតធីត បានប្រកាសអោយប្រើប្រាស់សេចក្តីណែនាំស្តីពីការអនុលោមច្បាប់ពន្ធគណនីបរទេសរបស់សហរដ្ឋអាមេរិក US Foreign Account Tax Compliance Act (FATCA) តាមសេចក្តីណែនាំរបស់ធនាគារជាតិនៃកម្ពុជា។ ក្នុងអំឡុងឆ្នាំ២០១៥ នាយកដ្ឋានគ្រប់គ្រងហានិភ័យ និងប្រតិបត្តិតាម បានធ្វើការសំខាន់ៗជាមួយនាយកដ្ឋាន និងការិយាល័យពាក់ព័ន្ធ ដើម្បីអោយការអនុវត្តតាម FATCA មានប្រសិទ្ធភាពខ្ពស់។

ជាលទ្ធផល ទិន្នន័យ និងព័ត៌មានសំខាន់ៗទាំងអស់ត្រូវបានរៀបចំរួចរៀបចំដើម្បីអោយការណ៍ទៅកាន់អាជ្ញាធរមានសមត្ថកិច្ច។ វគ្គបណ្តុះបណ្តាលស្តីពីការប្រតិបត្តិតាម មានសារៈសំខាន់បំផុតសម្រាប់ ហត្ថាកសិករ លីមីតធីត និងត្រូវបានខិតខំបណ្តុះបណ្តាលដល់បុគ្គលិកទាំងអស់ស្តីពីការប្រឆាំងសម្អាតប្រាក់ និងហិរញ្ញប្បទានធារកម្ម ក្នុងវគ្គបណ្តុះបណ្តាលមូលដ្ឋាន និងវគ្គបណ្តុះបណ្តាលលើកឡើងវិញ។ ជាលទ្ធផលក្នុងឆ្នាំ២០១៥ នាយកដ្ឋានគ្រប់គ្រងហានិភ័យ និងប្រតិបត្តិតាមបានធ្វើការបណ្តុះបណ្តាលចំនួន១៩វគ្គ ដល់បុគ្គលិកដែលពាក់ព័ន្ធទាំងអស់។

របាយការណ៍ហិរញ្ញវត្ថុ

តារាងតុល្យការ
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥

ទ្រព្យសកម្ម	ចំណាំ	២០១៥		២០១៤	
		ដុល្លារអាមេរិក	រៀល (ពាន់រៀល)	ដុល្លារអាមេរិក	រៀល (ពាន់រៀល)
សាច់ប្រាក់ក្នុងដៃ	៥	៨,១៤៣,៧៤៨	៣២,៩៨២,១៧៩	៧,១៣៩,៨១៨	២៩,០៩៤,៧៥៨
សមតុល្យនៅធនាគារកណ្តាល	៦	២១,៣៥៩,៥៧២	៨៦,៥០៦,២៦៧	២៥,៩២២,៣៦៦	១០៥,៦៣៣,៦៤២
សមតុល្យនៅធនាគារ	៧	៤១,១៧០,៣៨៥	១៦៦,៧៤០,០៥៩	២៣,២០៤,០០២	៩៤,៥៥៦,៣០៨
សម្ភារធាតុធាតុ	៨	៣៦១,៨១៨,៧១៧	១,៤៦៥,៣៦៥,៨០៤	២៤៩,៦៨០,២៥២	១,០១៧,៤៤៧,០២៧
ទ្រព្យសកម្មផ្សេងៗ	៩	៦,៨៨៥,២៧៧	២៧,៨៨៥,៣៧២	៤,៨៦០,៣៩០	១៩,៨០៦,០៨៩
ទ្រព្យសម្បត្តិ និងបរិក្ខារ	១០	៥,៣០០,២៣០	២១,៤៦៥,៩៣២	៤,៣១១,០២៤	១៧,៩៦៧,៤២៣
ទ្រព្យសកម្មអរូបិយ	១១	៨៤៨,២៤៨	៣,៤៣៥,៤០៤	១,១៦៣,៣១១	៤,៧៤០,៤៩២
ពន្ធពន្យារទ្រព្យសកម្ម	១៧(a)	៥៩០,១២០	២,៣៨៩,៩៨៦	៨២,៦៤២	៣៣៦,៧៦៦
ទ្រព្យសកម្មសរុប		៤៤៦,១១៦,២៩៧	១,៨០៦,៧៧១,០០៣	៣១៦,៣៦៣,៨០៥	១,២៨៩,១៨២,៥០៥

ទ្រព្យអកម្ម និងមូលធនភាគទុនិក

ទ្រព្យអកម្ម

ប្រាក់បញ្ញើរបស់អតិថិជន	១២	២៣៦,៤១៤,២៧០	៩៥៧,៤៧៧,៧៩៤	១៧២,៣៣៣,៣៥២	៧០២,២៥៨,៤០៩
ប្រាក់កម្ចី	១៣	៨៣,៩៣៣,៥៣៥	៣៣៩,៩៣០,៨១៧	៥៧,៧០២,១៤៩	២៣៥,១៣៦,២៥៧
ទឹកប្រាក់ជំពាក់ភាគទុនិក	១៤	៣៣,៧៨៦,២៧៨	១៣៦,៨៣៤,៤២៦	២២,៩៧០,៨២១	៩៣,៦០៦,០៩៦
អនុបណ្តាល	១៥	១៩,៧២៩,៣១៩	៧៩,៩០៣,៧៤២	១៤,៩៤២,៧៧៨	៦០,៨៩១,៨២០
អត្ថប្រយោជន៍សោធននិវត្តន៍	១៥	១,៧៤៨,៥០៨	៧,០៨១,៤៥៧	១,២៨៥,២០៨	៥,២៣៧,២២៣
ទ្រព្យអកម្មផ្សេងៗ	១៦	១០,០៧៥,៣៥១	៤០,៨០៥,១៧១	៦,៦២៤,៥៥៣	២៦,៩៩៥,០៥៣
ទ្រព្យអកម្មពន្ធលើប្រាក់ចំណូលពន្ធនានា	១៧(b)	២,៧៥៨,០៦៤	១១,១៧០,១៥៩	១,៧៦០,២២៩	៧,១៧២,៩៣៣
ទ្រព្យអកម្មសរុប		៣៨៨,៤៤៥,៣២៥	១,៥៧៧,២០៣,៥៦៦	២៧៧,៦១៩,០៩០	១,១៣១,២៩៧,៧៩១

មូលធនភាគទុនិក

ដើមទុនភាគហ៊ុន	១៨(a)	៦,៨២៤,៥៩៤	២៧,៦៣៩,៦០៦	៥,២៧១,១៨៨	២១,៤៨០,០៩១
បុព្វលាភភាគហ៊ុន		១៩,០៥២,៣១៩	៧៧,១៦១,៨៩២	១០,៤៩២,៧១៧	៤២,៧៥៧,៨២២
ទុនបម្រុង		៦៨២,៤៥៩	២,៧៦៣,៩៥៩	៥២៧,១១៩	២,១៤៨,០១០
ទុនបម្រុងផ្សេងៗ		៨០៥,៤៩៣	៣,២៦២,២៤៧	៦៣៥,៣៨២	២,៥៨៩,១៨២
ភាគហ៊ុនគណៈគ្រប់គ្រង	១៨(b)	៣០,១៨៣	១២២,២៤១	-	-
អនុបណ្តាល		-	-	៧២៩,៣១៩	២,៩៧១,៩៧៥
ប្រាក់ចំណេញរក្សាទុក		៣០,២៧៥,៩២៤	១២២,៦១៧,៤៩២	២១,០៨៨,៩៩០	៨៥,៩៣៧,៦៣៤
មូលធនភាគទុនិកសរុប		៥៧,៦៧០,៩៧២	២៣៣,៥៦៧,៤៣៧	៣៨,៧៤៤,៧១៥	១៥៧,៨៨៨,៧១៤

ទ្រព្យអកម្ម និងមូលធនភាគទុនិកសរុប		៤៤៦,១១៦,២៩៧	១,៨០៦,៧៧១,០០៣	៣១៦,៣៦៣,៨០៥	១,២៨៩,១៨២,៥០៥
---	--	--------------------	----------------------	--------------------	----------------------

*ចំណាំ៖ កំណត់ចំណាំដែលមាននៅក្នុងរបាយការណ៍ហិរញ្ញវត្ថុមួយនេះ សូមយោងឬធ្វើការផ្ទៀងផ្ទាត់ជាមួយនឹងរបាយការណ៍សវនកម្មហិរញ្ញវត្ថុរបស់ហ្គាឡាក់សិក

របាយការណ៍ប្រាក់ចំណេញ
គិតត្រឹមថ្ងៃទី៣១ ខែធ្នូឆ្នាំ២០១៥

	ចំណាំ	២០១៥		២០១៤	
		ដុល្លារអាមេរិក	រៀល (ពាន់រៀល)	ដុល្លារអាមេរិក	រៀល (ពាន់រៀល)
ចំណូលពីការប្រាក់	២០	៦៤,២២៦,៤២២	២៦០,១១៧,០០៩	៤៥,៤៩៦,៨០១	១៨៥,៣៩៩,៤៦៤
ចំណាយការប្រាក់	២១	(២៤,៧៥៦,៧០៩)	(១០០,២៦៤,៦៧១)	(១៦,៨៨១,២៨៦)	(៦៨,៧៩១,២៤០)
ចំណូលការប្រាក់សុទ្ធ		៣៩,៤៦៩,៧១៣	១៥៩,៨៥២,៣៣៨	២៨,៦១៥,៥១៥	១១៦,៦០៨,២២៤
ចំណូលពីប្រតិបត្តិការផ្សេងៗ	២២	៣២៨,៣៧០	១,៣២៩,៨៩៨	២៨២,២១៨	១,១៥០,០៣៨
ប្រាក់ចំណេញប្រតិបត្តិការ		៣៩,៧៩៨,០៨៣	១៦១,១៨២,២៣៦	២៨,៨៩៧,៧៣៣	១១៧,៧៥៨,២៦២
ចំណាយទូទៅ និងរដ្ឋបាល	២៣	(២៤,៥៥៣,៨៤២)	(៩៩,៤៤៣,០៦០)	(១៩,៦០៩,៣៦២)	(៧៩,៩០៨,១៥០)
សវិធានធនទៅលើឥណទានខូច និងសង្ស័យ/ សវិធានធនក្រឡប់	៨	(១,២៧២,៧៧២)	(៥,១៥៤,៧២៧)	៩១១,៨៩៧	៣,៧១៥,៩៨០
ប្រាក់ចំណេញមុនពេលបង់ពន្ធ		១៣,៩៧១,៤៦៩	៥៦,៥៨៤,៤៤៩	១០,២០០,២៦៨	៤១,៥៦៦,០៩២
ចំណាយពន្ធលើប្រាក់ចំណូល	១៧(c)	(២,៨៥៩,៣៨៥)	(១១,៥៨០,៥០៩)	(២,០៧៨,៣៣៣)	(៨,៤៦៩,២០៧)
សាច់ប្រាក់សុទ្ធចំណេញប្រចាំឆ្នាំ		១១,១១២,០៨៤	៤៥,០០៣,៩៤០	៨,១២១,៩៣៥	៣៣,០៩៦,៨៨៥

*ចំណាំ៖ កំណត់ចំណាំដែលមាននៅក្នុងរបាយការណ៍ហិរញ្ញវត្ថុមួយនេះ សូមយោងឬធ្វើការផ្ទៀងផ្ទាត់ជាមួយនឹងរបាយការណ៍សវនកម្មហិរញ្ញវត្ថុរបស់ហត្ថាកសិករ

**របាយការណ៍បំប្លែងរូបភាពទុនិក
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥**

សមតុល្យសរុបគិតត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០១៤									
ដើមទុនបន្ថែម	ដើមទុនភាគហ៊ុន ដុល្លារអាមេរិក	បុព្វលាភភាគហ៊ុន ដុល្លារអាមេរិក	ទុនបំរុង ដុល្លារអាមេរិក	ទុនបំរុងផ្សេងៗ ដុល្លារអាមេរិក	ភាគហ៊ុនគណៈគ្រប់គ្រង ដុល្លារអាមេរិក	អនុបណ្ណ ដុល្លារអាមេរិក	ប្រាក់ចំណេញស្តុកទុក ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក	
៤,០៣៦,៨០០	៥,៥១៥,៧០៤	៥,៥១៥,៧០៤	៤០៣,៦៨០	៤៦៥,២៧២	-	៧២៩,៣១៩	១៤,១២២,០០៣	២៥,២៦៣,៣៧៨	
១,២៣៤,៣៨៨	៤,៩៧៧,០១៣	-	-	-	-	-	-	៦,២១១,៤០១	
ប្រាក់ចំណេញស្តុកប្រចាំឆ្នាំ	-	-	-	-	-	-	-	៨,១២១,៩៣៥	
ការផ្ទេរទៅទុនបម្រុង	-	-	១២៣,៤៣៩	-	-	-	(១២៣,៤៣៩)	-	
ការផ្ទេរទៅទុនបម្រុងផ្សេងៗ	-	-	-	១៧០,១១០	-	-	(១៧០,១១០)	-	
ការបែងចែកភាគលាភ (ចំណាំ ២៤)	-	-	-	-	-	-	(៨៥១,៩៩៩)	(៨៥១,៩៩៩)	
សមតុល្យសរុបគិតត្រឹមថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៤	៥,២៧១,១៨៨	១០,៤៩២,៧១៧	៥២៧,១១៩	៦៣៥,៣៨២	-	៧២៩,៣១៩	២១,០៨៨,៩៩០	៣៨,៧៤៤,៧១៥	
(សមមូលជាពាស់រៀល - ចំណាំ៤)									
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤	២១,៤៨០,០៩១	៤២,៧៥៧,៨២២	២,១៤៨,០១០	២,៥៨៩,១៨២	-	២,៩៧១,៩៧៥	៨៥,៩៣៧,៦៣៤	១៥៧,៨៨៤,៧១៤	
សមតុល្យសរុបគិតត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០១៥	៥,២៧១,១៨៨	១០,៤៩២,៧១៧	៥២៧,១១៩	៦៣៥,៣៨២	-	៧២៩,៣១៩	២១,០៨៨,៩៩០	៣៨,៧៤៤,៧១៥	
ដើមទុនបន្ថែម	១,៥៥៣,៤០៦	៨,៥៥៩,៦០២	-	-	-	-	-	១០,១១៣,០០៨	
ប្រាក់ចំណេញស្តុកប្រចាំឆ្នាំ	-	-	-	-	-	-	១១,១១២,០៨៤	១១,១១២,០៨៤	
ការផ្ទេរអនុបណ្ណលទៅទ្រព្យអកម្ម (ចំណាំ១៩)	-	-	-	-	-	(៧២៩,៣១៩)	-	(៧២៩,៣១៩)	
ការផ្ទេរទៅទុនបម្រុង	-	-	១៥៥,៣៤០	-	-	-	(១៥៥,៣៤០)	-	
ការផ្ទេរទៅទុនបម្រុងផ្សេងៗ	-	-	-	១៧០,១១១	-	-	(១៧០,១១១)	-	
ភាគហ៊ុនគណៈគ្រប់គ្រង	-	-	-	-	៣០,១៨៣	-	-	៣០,១៨៣	
ការបែងចែកភាគលាភ (ចំណាំ ២៤)	-	-	-	-	-	-	(១,៥៩៩,៦៩៩)	(១,៥៩៩,៦៩៩)	
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥	៦,៨២៤,៥៩៤	១៩,០៥២,៣១៩	៦៨២,៤៥៩	៨០៥,៤៩៣	៣០,១៨៣	-	៣០,២៧៥,៩២៤	៥៧,៦៧០,៩២៤	
(សមមូលជាពាស់រៀល - ចំណាំ៤)									
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥	២៧,៦៣៩,៦០៦	៧៧,១៦១,៨៩២	២,៧៦៣,៩៥៩	៣,២៦២,២៤៧	១២២,២៤១	-	១២២,៦១៧,៤៩២	២៣៣,៥៦៧,៤៣៧	

របាយការណ៍លំហូរសាច់ប្រាក់
នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥

		២០១៥		២០១៤	
	ចំណាំ	ដុល្លារអាមេរិក	រៀល(ពាន់រៀល)	ដុល្លារអាមេរិក	រៀល(ពាន់រៀល)
លំហូរសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ					
លំហូរសាច់សុទ្ធបានពីសកម្មភាពប្រតិបត្តិការ	២៥	(៣៧,៥៧១,២៨៣)	(១៥២,១៦៣,៦៩៦)	(១០,៣៥៥,៥៣៨)	(៤២,១៩៨,៨១៧)
លំហូរសាច់ប្រាក់ពីសកម្មភាពវិនិយោគ					
ការទិញទ្រព្យសម្បត្តិ និងបរិក្ខារ	១០	(២,៩៧៨,២៨៩)	(១២,០៦២,០៧០)	(២,៥២៤,១១៨)	(១០,២៨៥,៧៨១)
ការទិញទ្រព្យសកម្មអរូបិយ	១១	(១៧១,០៥៧)	(៦៩២,៧៨១)	(៤៧,៥៥៩)	(១៩៣,៨០៣)
សាច់ប្រាក់បានមកពីការលក់ទ្រព្យសម្បត្តិ និងបរិក្ខារ		១០,៩៨៨	៤៤,៥០១	១២២,៤៦៥	៤៩៩,០៤៥
សាច់ប្រាក់សុទ្ធបានមកពីការវិនិយោគ		(៣,១៣៨,៣៥៨)	(១២,៧១០,៣៥០)	(២,៤៤៩,២១២)	(៩,៩៨០,៥៣៩)
លំហូរសាច់ប្រាក់បានមកពីហិរញ្ញប្បទាន					
សាច់ប្រាក់បានមកពីប្រាក់កម្ចី		៥៦,៩៦១,៦៤៩	២៣០,៦៩៤,៦៧៨	២៧,០៩០,៣៨៥	១១០,៣៩៣,៣១៩
ការសងប្រាក់កម្ចី		(៣០,៧៣០,២៦៣)	(១២៤,៤៥៧,៥៦៥)	(១៦,៦៥៤,៦៦)	(៦៧,៨៦៧,៣៥៦)
សាច់ប្រាក់បានមកពីមូលធនភាគទុនិក		១៥,០០០,០០០	៦០,៧៥០,០០០	១២,៩៦៤,៦៨៦	៥២,៨៣១,០៩៥
ការសងប្រាក់ឱ្យទៅភាគទុនិក		(៤,១៨៤,៥៤៣)	(១៦,៩៨៧,៣៩៩)	(៣,៣៨៧,៤៨២)	(១៣,៨០៣,៩៨៩)
សាច់ប្រាក់សុទ្ធបានមកពីអនុបណ្តាល		៥,០០០,០០០	២០,២៥០,០០០	១០,០០០,០០០	៤០,៧៥០,០០០
សាច់ប្រាក់សុទ្ធបានមកពីដើមទុនបន្ថែម		៩,១៦៣,២៦២	៣៧,១១១,២១១	៥,១៥៤,១៧៩	២១,០០៣,២៧៩
ភាគលាភបានបង់	២៤	(១,៥៩៩,៦៩៩)	(៦,៤៧៨,៧៨១)	(៨៥១,៩៩៩)	(៣,៤៧១,៨៩៦)
សាច់ប្រាក់សុទ្ធបានមកពីហិរញ្ញប្បទាន		៤៩,៦១០,៤០៦	២០០,៩២២,១៤៤	៣៤,៣១៥,២០៣	១៣៩,៨៣៤,៤៥២
ការកើនឡើងនៃសាច់ប្រាក់សុទ្ធ និងសាច់ប្រាក់សមមូល		៨,៩០០,៧៦៥	៣៦,០៤៨,០៩៨	២១,៥១០,៤៥៣	៨៨,៦៥៥,០៩៦
សាច់ប្រាក់និងសាច់ប្រាក់សមមូលនាដើមឆ្នាំ		៤១,៤៦៧,០០៨	១៦៧,៩៤១,៣៨៣	១៩,៩៥៦,៥៥៥	៨១,៣២២,៩៦១
សាច់ប្រាក់និងសាច់ប្រាក់សមមូលនាចុងឆ្នាំ	២៦	៥០,៣៦៧,៧៧៣	២០៣,៩៨៩,៤៨១	៤១,៤៦៧,០០៨	១៦៨,៩៧៨,០៥៧

*ចំណាំ៖ កំណត់ចំណាំដែលមាននៅក្នុងរបាយការណ៍ហិរញ្ញវត្ថុមួយនេះ សូមយោងឬធ្វើការផ្ទៀងផ្ទាត់ជាមួយនឹងរបាយការណ៍សវនកម្មហិរញ្ញវត្ថុរបស់ហត្ថាភិក្ខុ

ពានរង្វាន់ ការវាយតម្លៃ និងដៃគូវិនិយោគ

ពានរង្វាន់ & ចំណាត់ថ្នាក់



ភាគទុនិករបស់ហត្ថាកសិករ




ដៃគូវិនិយោគរបស់ហត្ថាកសិករ



ហត្ថាកសិករជាសមាជិក



តំបន់ប្រតិបត្តិការ និងបណ្តាញសាខា



■ តំបន់ប្រតិបត្តិការ និងបណ្តាញសាខា

ខេត្ត/ក្រុង : ២៥
ការិយាល័យកណ្តាល : ១

សាខា : ៥៦
សាខាង : ៨៨

ប៉ុស្តិ៍សេវា : ៦
អេឌីអិម : ១០២

កាន់តែទុកចិត្ត
កាន់តែចំរើន



023 999 266
www.hkl.com.kh

ការិយាល័យកណ្តាល - ភ្នំពេញ

អគារលេខ៦០៦ ផ្លូវលេខ២៧១ ភូមិ៦ សង្កាត់ផ្សារដើមថ្កូវ
ខណ្ឌចំការមន រាជធានីភ្នំពេញ ប្រអប់សំបុត្រ: ២០៤៤ ភ្នំពេញ៣

ទូរសព្ទ: (០២៣) ៩៩៤ ៣០៤ / ២២៤ ១០២

អ៊ីម៉ែល: info@hkl.com.kh

គេហទំព័រ: www.hkl.com.kh